



ធនាគារអភិវឌ្ឍន៍ជនបទ  
RURAL DEVELOPMENT BANK



របាយការណ៍  
ប្រចាំឆ្នាំ ២០១៤



# មាតិកា

|                                      |    |
|--------------------------------------|----|
| ១-សាររបស់អគ្គនាយក                    | ២  |
| ២-អំពីធនាគារអភិវឌ្ឍន៍ជនបទ            | ៤  |
| ទស្សនៈ វិស័យ                         |    |
| បេសកកម្ម                             |    |
| ៣-ចំណុចសំខាន់ៗនៃផ្នែកហិរញ្ញវត្ថុ     | ៥  |
| ៤-របបសម្ព័ន្ធបាត់កាំច                | ៨  |
| ៥-ក្រុមប្រឹក្សាភិបាល                 | ៩  |
| ៦-គណៈក្រុមក្រុង                      | ១០ |
| ៧-សមិទ្ធិផល                          | ១៤ |
| ៨-ព័ត៌មានអំពីធនាគារ                  | ១៥ |
| ៩-របាយការណ៍របស់ក្រុមប្រឹក្សាភិបាល    | ១៦ |
| ១០-របាយការណ៍របស់សវនករឯករាជ្យ         | ២០ |
| ១១-ការងារតុល្យការ                    | ២២ |
| ១២-របាយការណ៍លទ្ធផល                   | ២៣ |
| ១៣-របាយការណ៍ស្តីពីបម្រែបម្រួលមូលធន   | ២៤ |
| ១៤-របាយការណ៍លំហូរសាច់ប្រាក់          | ២៥ |
| ១៥-កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ | ២៧ |



ធនាគារអភិវឌ្ឍន៍ជនបទគឺជាធនាគាររបស់រដ្ឋតែមួយគត់ដែលចូលរួមអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលជាពិសេសគោលនយោបាយពាក់ព័ន្ធនឹងវិស័យកសិកម្ម ពិសេសនេះបានចូលរួមយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ច និងផលិតផលសរុបក្នុងស្រុក (GDP) ។

ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង ធនាគារកំពុងធ្វើការកែទម្រង់ ស៊ីជម្រៅ ជាពិសេសធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចរបស់ធនាគារអភិវឌ្ឍន៍ជនបទ ។ ផ្នែកលើរចនាសម្ព័ន្ធ គ្រប់គ្រងថ្មីនេះ ធនាគារកំពុងឈានឆ្ពោះទៅមុខជាមួយនឹងភាពជឿជាក់ និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយទៅជា “ធនាគារអភិវឌ្ឍន៍កសិកម្មកម្ពុជា” ។

ចាប់ពីឆ្នាំនេះតទៅ ធនាគារអភិវឌ្ឍន៍ជនបទនឹងដើរតួនាទីកាន់តែសំខាន់ក្នុងការសម្រេចនូវគោលដៅ របស់រាជរដ្ឋាភិបាលលើការនាំអង្ករចេញឱ្យបាន ១ លានតោនក្នុងមួយឆ្នាំ។ ទាក់ទងនឹងគោលដៅនេះ ធនាគារ កំពុងបង្កើតគម្រោងថ្មីមួយដែលផ្តោតសំខាន់លើខ្សែសង្វាក់ផលិតកម្មកសិកម្ម ដោយផ្តល់ហិរញ្ញប្បទានគាំទ្រ ដល់ផ្នែកពាក់ព័ន្ធទាំងអស់ រួមមាន សហគមន៍កសិករ អ្នកផ្គត់ផ្គង់រួម ជី ថ្នាំ អ្នករៀបចំឃាំងស្តុក ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ។ ដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបាន ជោគជ័យ ធនាគារត្រូវការមូលនិធិជាច្រើនបន្ថែមទៀតសម្រាប់ធ្វើហិរញ្ញប្បទានទៅឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុង សង្វាក់ផលិតកម្ម រួមទាំងកសិករខ្នាតតូច។ តាមរយៈនៃការផ្តល់ហិរញ្ញប្បទានដល់កសិករខ្នាតតូច និងសហគមន៍ កសិករនេះគឺពិតជាអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកសិករ ។

ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកែទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច ធនាគារអភិវឌ្ឍន៍ជនបទបានទទួលនូវដើមទុនបន្ថែមពីរាជរដ្ឋាភិបាល ចំនួន ២៦ លានដុល្លារអាមេរិក ដែលធ្វើឱ្យធនាគារមានលទ្ធភាពអាចផ្តល់ឥណទានរហូតដល់ជិត ១០០ លាន ដុល្លារអាមេរិកក្នុងឆ្នាំនេះ ។ ទោះបីយ៉ាងនេះក៏ដោយ ក៏ធនាគារនៅតែបន្តស្វែងរកទុនបន្ថែមទៀតដើម្បី ពង្រីកទំហំឥណទាន និងធ្វើពិពិធកម្មឥណទានដល់អនុវិស័យផ្សេងៗទៀត ដូចជា ម្រេច និងអំពៅជាដើម ។ល។

ជាមួយនឹងការកែទម្រង់ថ្មីរបស់ខ្លួន ធនាគារក៏មានការបង្កើន និងតភ្ជាប់ទំនាក់ទំនងជាមួយដៃគូ អភិវឌ្ឍន៍ឱ្យកាន់តែរឹងមាំផងដែរ ។ ធនាគាររំពឹងថា ការកែលម្អអភិបាលកិច្ច និងការបង្កើនតម្លាភាពរបស់ខ្លួន នឹងនាំឱ្យធនាគារមានលទ្ធភាពកាន់តែខ្ពស់ក្នុងការទាក់ទាញមូលនិធិបន្ថែមទៀតក្នុងឆ្នាំខាងមុខ ។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំបង្កើតគម្រោងថ្មី ធនាគារក៏មិនបោះបង់នូវគម្រោងចាស់ ឡើយ ដោយខិតខំធ្វើការកែលម្អគុណភាព និងប្រសិទ្ធភាពនៃផលិតផល និងសេវាដែលមានស្រាប់ទាំងនោះ

ហើយជាបន្តបន្ទាប់ ធនាគារនឹងរៀបចំផលិតផល និងសេវាដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ។ ដូចនេះ អតិថិជនអាចរំពឹងនឹងទទួលបានផលិតផលល្អៗបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០១៥ ។

ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ និងអតិថិជនដែលបានផ្តល់ការទុកចិត្តដល់តម្លៃស្នូល និងការគាំទ្រចំពោះធនាគារអភិវឌ្ឍន៍ជនបទរហូតមក ។

យើងខ្ញុំសង្ឃឹម និងជឿជាក់ថា នឹងបន្តបម្រើសេវាដល់អតិថិជនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ហើយខ្ញុំក៏សូមកោតសរសើរចំពោះនិយោជិតរបស់ធនាគារអភិវឌ្ឍន៍ជនបទទាំងអស់ដែលបានរួមចំណែកបំពេញបាននូវភាពជោគជ័យនេះ។



**កេវ៉ា ថាច**  
**អគ្គនាយក**

## ២-អំពីធនាគារអភិវឌ្ឍន៍ជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ ( ធន.ជ. ) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨ ។ ធន.ជ. គឺជាសហគ្រាសសាធារណៈស្វ័យ័ត ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាធនាគារ មានតួនាទីផ្តល់ ឥណទានគាំទ្រវិស័យកសិកម្ម សហគ្រាសខ្នាតតូចនិងមធ្យម ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលមានសកម្មភាព អភិវឌ្ឍន៍ជនបទកម្ពុជា។

### ចក្ខុវិស័យ

ធន.ជ. មានគោលដៅផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាពនិងចីរភាពដល់ វិស័យកសិកម្មដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្ត របៀបវារៈគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។


### បេសកកម្ម



- ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដែលមានសកម្មភាព ទ្រទ្រង់សេដ្ឋកិច្ចជនបទ
- ផ្តល់ឥណទានដល់ក្រុមហ៊ុន អង្គការកសិករឬសហគមន៍កសិកម្មដែលជានីតិបុគ្គល ដែលស្ថិតក្នុងចង្វាក់ អាជីវកម្ម និងផលិតកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម រួមមានជាអាទិ៍ ការផលិត ការស្តុកទុក ការកែច្នៃ ការចែកចាយ និងការនាំចេញនូវផលិតផលកសិកម្ម ជាពិសេសអង្ករ
- សហការនិង/ឬធ្វើសហជីវការ (Syndicate) ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ ឥណទានដើម្បី អនុវត្តគម្រោងក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងសេដ្ឋកិច្ចជនបទ
- អនុវត្តគម្រោងឥណទាន ឬគ្រប់គ្រងមូលនិធិផ្សេងទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយ ដៃគូអភិវឌ្ឍន៍
- គ្រប់គ្រងកម្មវិធី ឬគម្រោងពិសេសណាមួយរបស់រាជរដ្ឋាភិបាល ឬគម្រោងពិសេសផ្សេងៗទៀតដោយ មានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចរចាជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីទាក់ទាញហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់ពង្រីកសកម្មភាពរបស់ ធន.ជ. ។



### ៣-ចំណុចសំខាន់ៗនៃផ្នែកហិរញ្ញវត្ថុ

ខាងក្រោមនេះជាចំណុចសំខាន់ៗនៃផ្នែកហិរញ្ញវត្ថុសម្រាប់ស្ថានភាពបញ្ចប់ការិយបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១២ ដល់ ២០១៤ ដែលត្រូវបានបង្ហាញជូនជាដុល្លារអាមេរិក៖


| អនុធាន និងសូន្យ                         | ២០១៤       | ២០១៣       | ២០១២       |
|-----------------------------------------|------------|------------|------------|
| <b>លទ្ធផលប្រាក់ចំណេញ</b>                |            |            |            |
| ចំណូលដុល                                | ៤,១៤២,១៨៧  | ៤,៤០៧,៩៦៤  | ៣,៨៧១,០៦២  |
| ចំណូលប្រតិបត្តិការមុនសំវិធានធន          | ១,៥៣៣,១២១  | ២,០៧៥,៦០៥  | ១,៥០៧,១០៤  |
| លទ្ធផលមុនបង់ពន្ធ                        | ៩៤២,៦២០    | ៨៤៣,៥៧៣    | ៦៩៨,០២៤    |
| លទ្ធផលក្រោយបង់ពន្ធ                      | ៦៩៣,៦៦៧    | ៦៤៤,២៧០    | ៥០៤,២៤២    |
| <b>ចំណុចសំខាន់ៗនៅក្នុងតារាងតុល្យការ</b> |            |            |            |
| ទ្រព្យសកម្មសរុប                         | ៦៨,២៨៥,២៩៧ | ៧២,១៦៦,៩៥៥ | ៦៧,១៤៩,១៩៤ |
| ដើមទុន                                  | ២៦,៦១១,៣៧០ | ២៦,០៤៨,១៦១ | ២៥,៥៣៤,៣៤៩ |
| កម្ចី និងបុរេប្រទានចំពោះអតិថិជន         | ៥២,២៨៨,២៥៩ | ៦១,៤៥០,០៩៦ | ៥៤,៦៦៤,៣១១ |
| ប្រាក់បញ្ញើអតិថិជនមិនមែនជាធនាគារ        | ២,៧៥៦,៨៣៧  | ១,៥៤០,៥៩៥  | ១,២៧១,៨១០  |
| <b>អនុធានហិរញ្ញវត្ថុ:</b>               |            |            |            |
| ផលចំណេញលើដើមទុន (ROE)                   | ២.៦១%      | ២.៤៧%      | ១.៩៤%      |
| ផលចំណេញលើទ្រព្យសកម្ម (ROA)              | ១.០២%      | ០.៨៩%      | ០.៧៥%      |
| អនុបាតចំណាយសរុបធៀបនឹងចំណូល              | ៨៣.២៥%     | ៨៥.៣៨%     | ៨៦.៩៧%     |
| ឥណទានមិនដំណើរការធៀបនឹងឥណទានសរុប         | ៦.៤៩%      | ៥.៩៧%      | ១១.១៣%     |
| អនុបាតសោធនភាព (Solvency ratio)          | ៤៩.៩៣%     | ៤១.៩២%     | ៤៥.៦៣%     |
| អនុបាតសាច់ប្រាក់ (Quick ratio)          | ៣៤៩.១៥%    | ២៩៤.៣៩%    | ៣៦៥.២១%    |







## ៤-រចនាសម្ព័ន្ធហត្ថបាល



៥-ក្រុមប្រឹក្សាភិបាល



ធនាគារអភិវឌ្ឍន៍ជនបទត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាសភាព៖ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន និងសមាជិករួមមាន តំណាងទីស្តីការគណៈរដ្ឋមន្ត្រី អគ្គនាយក ធន.អ.ជ. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងបុគ្គលិករបស់ ធន.អ.ជ. និងតំណាងវិស័យឯកជនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។ ក្រុមប្រឹក្សាភិបាលត្រូវបានតែងតាំងដោយអនុក្រឹត្យ។

**៦-គណៈក្រុមគ្រូ**



**ឯកឧត្តម រស់ សីលីថា**  
**អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**  
**ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ**

ឯកឧត្តម រស់ សីលីថា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ។

ចាប់ពីឆ្នាំ១៩៩៤ ឯកឧត្តមបំពេញការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ។ ពីឆ្នាំ២០០២-២០០៥ ជានាយករងផែនការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្នែកត្រួតពិនិត្យ។ ពីឆ្នាំ២០០៥-២០០៦ ជានាយកនៃនាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីឯកឧត្តមវិលត្រឡប់មកពីបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោកក្នុងកំឡុងពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៨ ហើយឯកឧត្តមត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឆ្នាំ២០១៣។ ឯកឧត្តមក៏ជាអ្នករួមចំណែកក្នុងការដាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទាក់ទងការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ។ ពីឆ្នាំ១៩៨៥-១៩៨៧ ឯកឧត្តមបានបំពេញការងារ ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ នៅឆ្នាំ១៩៩៣ ឯកឧត្តមបានបំពេញការងារជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញនៃក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រសង្គមពីវិទ្យាស្ថានគុរុកោសល្យប៉េនហ្សា (BA in Social Science from Penza's Institute of Pedagogy) អតីតសហភាពសូវៀតនៅឆ្នាំ ១៩៩២។ នៅឆ្នាំ២០០២ ឯកឧត្តមទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិគ្រប់គ្រងនយោបាយសេដ្ឋកិច្ចពីសកលវិទ្យាល័យកូឡុមប៊ី ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។



**ឯកឧត្តម កៅ ថាច**  
**អគ្គនាយក**  
**ធនាគារអភិវឌ្ឍន៍ជនបទ**

ឯកឧត្តម **កៅ ថាច** ត្រូវបានតែងតាំងជាអគ្គនាយកនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ។ បច្ចុប្បន្ន ឯកឧត្តមក៏ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិមានឋានៈស្មើរដ្ឋលេខាធិការ និងជាមជ្ឈត្តការការងារស្ម័គ្រចិត្តចាប់តាំងពីឆ្នាំ២០០៣។

មុនចូលកាន់តំណែងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឧត្តមធ្លាប់បំពេញការងារជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាដែលមានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុនៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្លាប់ជាមន្ត្រីច្បាប់នៅក្រសួងយុត្តិធម៌។ ឯកឧត្តមជាមន្ត្រីសំខាន់ម្នាក់ក្នុងចំណោមមន្ត្រីដទៃទៀតដែលបានរៀបចំបង្កើតគណៈកម្មការមូលបត្រកម្ពុជានិងទីផ្សារមូលបត្រនៅកម្ពុជាចាប់ពីដំបូងមក។ បន្ទាប់ពីផ្ទេរទៅបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបានបំពេញការងារជាច្រើនពាក់ព័ន្ធការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលរួមមាន ការចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងជាសមាជិកក្រុមការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០០៦-២០១៥ និងឆ្នាំ ២០១១-២០២០។ ក្រៅពីនេះ ឯកឧត្តមត្រូវបានចាត់តាំងឱ្យបំពេញកិច្ចការក្រុមការងារអាស៊ានពាក់ព័ន្ធការអភិវឌ្ឍទីផ្សារទុន ដូចជា ACMF, ABMI, CMI, WG-FSL, WG-CAL ជាដើម។

ឯកឧត្តម **កៅ ថាច** ទទួលបានសញ្ញាបត្រអនុបណ្ឌិតនីតិសាស្ត្រពីសាកលវិទ្យាល័យ Bond នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០២ ដែលការសិក្សាផ្ដោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្របខ័ណ្ឌគតិយុត្តនៃអង្គការពាណិជ្ជកម្មពិភពលោក និងបញ្ចប់បរិញ្ញាបត្រនីតិសាស្ត្រក្នុងឆ្នាំ១៩៩៨ នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅក្រុងភ្នំពេញ ។



**លោក ចាន់ សីហា**

**អគ្គនាយករង**

**ទទួលបន្ទុកនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុ និង  
នាយកដ្ឋានប្រតិបត្តិការ**

លោក **ចាន់ សីហា** បានចូលបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងខែមករា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងត្រូវបានតែងតាំងជាអគ្គនាយករងនៅខែកក្កដា ឆ្នាំ២០១២ ។ បច្ចុប្បន្ន លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ តំណាងបុគ្គលិក ។

ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៩ លោកបានបម្រើការងារជាអនុប្រធានការិយាល័យគ្រប់គ្រងគណនី ជាប្រធានផ្នែកនៃការិយាល័យសភាជាត់ទាត់នៃនាយកដ្ឋានប្រតិបត្តិការ និងជាបុគ្គលិកនៃនាយកដ្ឋានគណនេយ្យធនាគារជាតិនៃកម្ពុជា។

លោកបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅឆ្នាំ១៩៩១ ។



**លោក ម៉ិច សាវី**

**អគ្គនាយករង**

**ទទួលបន្ទុកនាយកដ្ឋានឥណទាន និង  
នាយកដ្ឋានទីផ្សារ**

លោក **ម៉ិច សាវី** បានចូលបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងខែមករា ឆ្នាំ២០០១ ជាអនុប្រធាននាយកដ្ឋានគណនេយ្យ-ហិរញ្ញវត្ថុ និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង និងត្រូវបានតែងតាំងជាអគ្គនាយករងនៅខែតុលា ឆ្នាំ២០០៨ ។

ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០០ លោកបានបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានត្រួតពិនិត្យនៅធនាគារជាតិនៃកម្ពុជា និងបន្ទាប់មកធ្វើការនៅ Rich Nation Bank មានតួនាទីជាជំនួយការប្រធានសាខា ។

លោកបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅឆ្នាំ១៩៩១ ។



**លោក អ៊ុច ចន្ទា**

**អគ្គនាយករង**

**ទទួលបន្ទុកនាយកដ្ឋានកិច្ចការគតិយុត្ត និង  
នាយកដ្ឋានធនធានមនុស្ស**

លោក **អ៊ុច ចន្ទា** បានចូលបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងខែកញ្ញា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានរដ្ឋបាល-នីតិយុត្ត និងជាប្រធានលេខាធិការដ្ឋាន និងត្រូវបានតែងតាំងជាអគ្គនាយករងនៅខែកញ្ញា ឆ្នាំ២០០៨ ។

លោកធ្លាប់បានបំពេញការងារជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១៨លិចផល១ មន្ត្រីអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មន្ត្រីអគ្គលេខាធិការដ្ឋាននៃក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច ។

លោកបានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យភ្នំពេញនៅឆ្នាំ១៩៩១ ។



**លោក សំ រង្ស៊ី**

**អគ្គនាយករង**


**ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងហានិភ័យ**

លោក **សំ រង្ស៊ី** ចូលបំពេញការងារនៅធនាគារអភិវឌ្ឍន៍ជនបទក្នុងខែកញ្ញា ឆ្នាំ២០១៤ ជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងហានិភ័យ ។ ក្នុងតួនាទីនេះលោកបានរៀបចំនិងលើកកម្ពស់ការគ្រប់គ្រងហានិភ័យជាលក្ខណៈប្រព័ន្ធ ទន្ទឹមនឹងការបង្កឱ្យមានវប្បធម៌ដែលយកចិត្តទុកដាក់នឹងហានិភ័យ។

លោកមានបទពិសោធន៍ការងារទាំងនៅក្នុងផ្នែកឯកជន និងរដ្ឋ ។ ក្នុងផ្នែករដ្ឋ លោកបានធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាក់ទងនឹងគម្រោងធានាឥណទាន គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ ព្រមទាំងក្នុងក្របខណ្ឌឥណទានសម្បទានសម្រាប់គម្រោងវិនិយោគរបស់រដ្ឋ។ ផ្នែកឯកជន លោកបានធ្វើការនៅក្រុមហ៊ុននៅប្រទេសអូស្ត្រាលីមួយចំនួនទាក់ទងនឹងឧបករណ៍ដោះដូរនិស្សន្ទហ៊ុន ប្រតិបត្តិការឥណទានអចលនវត្ថុ និងជាគណនេយ្យករនៃមូលនិធិវិនិយោគ។

លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី ព្រមទាំងសញ្ញាបត្រផ្សេងទៀតទាក់ទងនឹងហិរញ្ញវត្ថុ និងការវិនិយោគ។

៧-សមិទ្ធផល



# ៨-ព័ត៌មានអំពីធនាគារ

ធនាគារ

**ធនាគារអភិវឌ្ឍន៍ជនបទ**

ចុះបញ្ជីពាណិជ្ជកម្មលេខ Co. 3942 et/1998

ទីស្នាក់ការចុះបញ្ជី

អគារលេខ៩-១៣ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  
ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ក្រុមក្រុមប្រឹក្សាភិបាល

|                       |        |                                    |
|-----------------------|--------|------------------------------------|
| ឯកឧត្តម រស់ សីលវ៉ា    | ប្រធាន | (តែងតាំងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤) |
| ឯកឧត្តម សាន វិសាល     | សមាជិក | (តែងតាំងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤) |
| ឯកឧត្តម យុត ចាន់ដារ៉ា | សមាជិក | (តែងតាំងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤) |
| ឯកឧត្តម កៅ ថាច        | សមាជិក | (តែងតាំងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤) |
| លោក ស្រី សុផា         | សមាជិក | (តែងតាំងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤) |
| លោក អោម សេងប្ល៉ា      | សមាជិក | (តែងតាំងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤) |
| លោក ចាន់ សីហា         | សមាជិក |                                    |

គណៈគ្រប់គ្រង

|                         |                                                    |                                      |
|-------------------------|----------------------------------------------------|--------------------------------------|
| ឯកឧត្តម កៅ ថាច          | អគ្គនាយក                                           | (តែងតាំងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤) |
| ឯកឧត្តម សុន គន្ធរ       | ទីប្រឹក្សាជាន់ខ្ពស់                                | (តែងតាំងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤)   |
| លោក ចាន់ សីហា           | អគ្គនាយករង                                         |                                      |
| លោក ប៊ុច សានី           | អគ្គនាយករង                                         |                                      |
| លោក អ៊ុច ចន្ទា          | អគ្គនាយករង                                         |                                      |
| លោក សំ វង្សី            | អគ្គនាយករង                                         | (តែងតាំងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤)  |
| លោក ម៉ក់ សុផល           | ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ                    | (តែងតាំងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤)   |
| លោក នង ធាវិទូ           | ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង                    |                                      |
| លោក សុខ ស្វាណូ          | ប្រធាននាយកដ្ឋានធនធានមនុស្ស                         |                                      |
| លោក ធីង សុខាន់ណារ៉ា     | ប្រធាននាយកដ្ឋានប្រតិបត្តិការ                       |                                      |
| លោក ឱ សុម៉ារ៉ា          | ប្រធាននាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុ                 |                                      |
| លោក សុក្រីត្យ ចន័ស្សរ៉ា | ប្រធាននាយកដ្ឋានទីផ្សារ                             | (តែងតាំងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤)   |
| លោក នេត បញ្ញា           | ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និង លេខាធិការដ្ឋាន | (តែងតាំងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤)   |
| លោក ខែក ពិសិដ្ឋ         | ប្រធាននាយកដ្ឋានឥណទាន                               | (តែងតាំងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤)   |
| សវនករ                   | ខេភីអឹមជឺ ខេមបូឌា ចំកាត់                           |                                      |

**៩-របាយការណ៍របស់ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយធ្វើការដាក់ជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទ ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មច្បាស់លាស់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ។

**សកម្មភាពចម្បង**

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើសកម្មភាពអាជីវកម្មធនាគារឯកទេស និងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទនេះទេ ។

**លទ្ធផលហិរញ្ញវត្ថុ**

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 មានដូច ខាងក្រោម៖

|                                      | 2014            |             | 2013           |
|--------------------------------------|-----------------|-------------|----------------|
|                                      | ដុល្លារអាមេរិក  | ពាន់រៀល     | ដុល្លារអាមេរិក |
|                                      | (កំណត់សំគាល់ 4) |             |                |
| ប្រាក់ចំណេញមុនបង់ពន្ធ                | 942,620         | 3,841,176   | 843,573        |
| ពន្ធលើប្រាក់ចំណេញ                    | (248,953)       | (1,014,483) | (199,303)      |
| ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ | 693,667         | 2,826,693   | 644,270        |

**ភាគលាភ**

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាលមិនបានស្នើឱ្យមានការបែងចែក ភាគលាភសម្រាប់ការិយបរិច្ឆេទធ្វើរបាយការណ៍នេះទេ ។

**ដើមទុន**

ពុំមានការប្រែប្រួលទៅលើដើមទុនដែលបានចុះបញ្ជី និងបានបោះផ្សាយរបស់ធនាគារនៅក្នុងការិយបរិច្ឆេទនេះទេ ។

**ទុនបម្រុង និងសិវិធានធន**

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសិវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

**ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ**

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការណ៍ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសិវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ។ ក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាលំដាប់ឥណទាន និងបុរេប្រទានដែលទទួលស្គាល់ថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសិវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានដែលជាប់សង្ស័យ ។ នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី

ហេតុការណ៍ណាមួយដែលអាចនឹងបណ្តាល ឱ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្វះខាតជាសារវន្តនោះ ឡើយ ។

**ទ្រព្យសកម្មចរន្ត**

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្ត លើកលែងបំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយទំនងជាមានតម្លៃមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ នោះទេ ។

**វិធីសាស្ត្រវាយតម្លៃ**

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្មនិងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

**បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត**

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់ធនាគារត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

**បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)**

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវ បំពេញឬអាចនឹងត្រូវបំពេញក្នុងកំឡុងពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងធ្វើឲ្យ មាន ផលប៉ះពាល់ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

**ការផ្លាស់ប្តូរនៃហេតុការណ៍**

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងបណ្តាលឲ្យមានគូលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

**ប្រតិបត្តិការមិនប្រក្រតី**

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានយោបល់ផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងមិន

ប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍ នេះបានរៀបចំឡើងនោះទេ ។

## ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ដែលបានបម្រើការចាប់តាំងពីថ្ងៃដែលចេញរបាយការណ៍ចុងក្រោយ រួមមាន ៖

|                       |                          |
|-----------------------|--------------------------|
| ឯកឧត្តម រស់ សីលវ៉ា    | ប្រធានក្រុមប្រឹក្សាភិបាល |
| ឯកឧត្តម សាន វិសាល     | សមាជិក                   |
| ឯកឧត្តម ឃុត ចាន់ដារ៉ា | សមាជិក                   |
| ឯកឧត្តម កៅ ថាច        | សមាជិក                   |
| លោក ស្រី សុផា         | សមាជិក                   |
| លោក អោម សេងបូរ៉ា      | សមាជិក                   |
| លោក ចាន់ សីហា         | សមាជិក                   |

## ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

មិនមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិនផ្ទាល់នៅក្នុងភាគហ៊ុនរបស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

## អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាតិភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុនឬលិខិតបំណុលពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិកមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

## ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តន៍ប្រកបដោយសង្គតភាព ។
- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាដែល ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬបើមានការផ្លាស់ប្តូរ ពីនេះដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវគឺត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។

- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែង តែមានករណីមិនសមស្របក្នុងការសន្មតថា ធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្ម នាពេល អនាគត ដែលគិតទុកជាមុន ។ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាលធនាគារអាងថា បានអនុវត្តនូវរាល់តម្រូវការដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

**ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

យើងខ្ញុំចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនេះដូចដែលបានបង្ហាញពីទំព័រ 9 ដល់ទី 59 ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



ឯកឧត្តម រស់ សីលវ៉ា  
 ប្រធានក្រុមប្រឹក្សាភិបាល  
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2015

## ១០-របាយការណ៍របស់សវនករឯករាជ្យ

### ជូនចំពោះភាគទុនិកនៃធនាគារអភិវឌ្ឍន៍ជនបទ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ហៅកាត់ថា (“ធនាគារ ឬ RDB”) ដែលមានតារាងតុល្យការនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ និងរបាយការណ៍លទ្ធផល របាយការណ៍ បម្រែបម្រួល មូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សំគាល់ដែលមានសេចក្តី សង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗព្រមទាំងព័ត៌មានពន្យល់ផ្សេងៗដែលមានបង្ហាញនៅទំព័រទី ៩ ដល់ទី ៥៩ ។

### ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការ រៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងទទួលខុសត្រូវលើ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នក គ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការកែតម្រូវបន្ត ឬកំហុសឆ្គង ។

### ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺការបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកទៅលើការធ្វើ សវនកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ស្តង់ដារ ទាំងនោះ តម្រូវឲ្យយើងខ្ញុំអនុវត្តទៅតាមតម្រូវការនៃក្រមសីលធម៌ និងគ្រោង និងធ្វើសវនកម្មដើម្បីទទួលបាននូវអំណះ អំណាចយ៉ាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុ ពុំមានការ បង្ហាញខុសជាសារវន្តឡើយ ។

ការធ្វើសវនកម្ម រួមមានការអនុវត្តនូវបណ្តាន់វិធីត្រួតពិនិត្យ ដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹង ចំនួនទឹកប្រាក់ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការជ្រើសរើសវិធីវិធី ទាំងនេះ គឺផ្អែកទៅ លើការវិនិច្ឆ័យរបស់យើងខ្ញុំ ដែលមានការប៉ាន់ប្រមាណទៅលើហានិភ័យដែលមាន ផលប៉ះពាល់ដល់ការបង្ហាញខុស ជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តាលមកពីការកែតម្រូវបន្ត ឬកំហុសឆ្គង។ នៅក្នុងការប៉ាន់ប្រមាណហានិភ័យទាំង នោះ យើងខ្ញុំធ្វើការពិចារណាទៅលើការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធទៅនឹងការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីធ្វើសវនកម្មឲ្យសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណង ដើម្បីបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ ។ ការធ្វើសវនកម្ម ក៏រួមមានការវាយតម្លៃ ទៅលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ ស្មានគណនេយ្យសំខាន់ៗដែលធ្វើឡើងដោយអ្នកគ្រប់គ្រងព្រមទាំងការវាយតម្លៃលើការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូល ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មដែលមានបញ្ជារបស់យើងខ្ញុំ ។

### មូលដ្ឋាននៃមតិក្រឹមត្រូវមានការលើកលែង

ពុំមានសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានធ្វើឡើងដោយ ធនាគារទេ នាថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ សម្រាប់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនចំនួន 1,182,000 ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣: 5,330,000 ដុល្លារអាមេរិក) ដែលបានផុតកំណត់សងលើសពី 360 ថ្ងៃ ។ ការអនុវត្តនេះគឺ មិនស្របតាមបទបញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជាសម្រាប់ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនលើទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុឡើយ ។

ប្រសិនបើឥណទាន និងបុរេប្រទានត្រូវបានចាត់ថ្នាក់ត្រឹមត្រូវ ហើយធនាគារទទួលស្គាល់សំវិធានធនលើ ឥណទាន និងបុរេប្រទាននោះ សំវិធានធនលើឥណទាន និងបុរេប្រទាននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ នឹងត្រូវ កើនឡើងចំនួន 1,182,000 ដុល្លារអាមេរិក ។ ពន្ធលើប្រាក់ចំណេញ នឹងត្រូវថយចុះចំនួន 237,000 ដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ នឹងត្រូវថយចុះចំនួន 945,000 ដុល្លារអាមេរិក ហើយប្រាក់ ចំណេញរក្សាទុកនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ នឹងត្រូវថយចុះ ចំនួន 945,000 ដុល្លារអាមេរិក ។

មតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ បាន បញ្ចេញមតិត្រឹមត្រូវមានការលើកលែង ដោយសារតែការធ្វើសំវិធានធនមិនគ្រប់គ្រាន់លើឥណទាន និងបុរេប្រទាន អាក្រក់ និងជាប់សង្ស័យ និងមិនមានឯកសារយោងគ្រប់គ្រាន់ ។ យើងខ្ញុំបន្តបញ្ចេញមតិសវនកម្មត្រឹមត្រូវតែមានការ លើកលែងលើរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដោយមូលហេតុមានផលប៉ះពាល់លើព័ត៌មានប្រៀបធៀប ក្នុងការិយបរិច្ឆេទ និងការិយបរិច្ឆេទមុន ។

**មតិសវនកម្មត្រឹមត្រូវមានការលើកលែង**

ជាមតិរបស់យើងខ្ញុំលើកលែងតែផលប៉ះពាល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដូចបានលើកឡើងនៅក្នុង មូលដ្ឋាននៃការបញ្ចេញមតិដែលមានបញ្ហាខាងលើ របាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ ទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ។

បញ្ហាផ្សេងទៀតដោយពុំបញ្ចេញមតិសវនកម្មបន្ថែម យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅលើកំណត់សំគាល់ 8 លើ របាយការណ៍ហិរញ្ញវត្ថុដែលថា ធនាគារទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ក្នុងការលើកលែងការធ្វើ សំវិធានធនលើឥណទាន និងបុរេប្រទាន ចំនួន 13,973,472 ដុល្លារអាមេរិក តម្រូវតាមប្រកាសស្តីពីការចាត់ថ្នាក់ ទ្រព្យសកម្ម និងការធ្វើសំវិធានធន សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ហេតុដូច្នេះ ធនាគារពុំ បានធ្វើសំវិធានធន លើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យចំនួន 13,973,472 ដុល្លារអាមេរិក នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ នោះទេ ។

តំណាងក្រុមហ៊ុន **ខេតីអឹមជឺ ខេមបូឌា ចំកាត់**  
  
**ខេតីអឹមជឺ ខេមបូឌា**  
KPMG CAMBODIA  
LTD.  
**ខេតីអឹមជឺ**  
Audit Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥

**តារាងតុល្យការ  
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014**

|                                   |    | 2014        |                 | 2013           |
|-----------------------------------|----|-------------|-----------------|----------------|
|                                   |    | កំណត់សំគាល់ | ដុល្លារអាមេរិក  | ដុល្លារអាមេរិក |
|                                   |    |             | ពាន់រៀល         |                |
|                                   |    |             | (កំណត់សំគាល់ 4) |                |
| ទ្រព្យសកម្ម                       |    |             |                 |                |
| សាច់ប្រាក់ក្នុងដៃ                 | 5  | 1,012,996   | 4,127,959       | 1,017,594      |
| សមតុល្យនៅធនាគារនានា               | 6  | 2,462,168   | 10,033,335      | 1,877,977      |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា      | 7  | 12,868,181  | 52,437,838      | 7,734,826      |
| ឥណទាន និងបុរេប្រទាន - សុទ្ធ       | 8  | 50,258,280  | 204,802,491     | 59,638,597     |
| ការវិនិយោគ                        | 9  | 12,500      | 50,938          | 12,500         |
| ទ្រព្យដែលរឹបអូសបាន                | 10 | 855,605     | 3,486,590       | 1,113,605      |
| ទ្រព្យសកម្មផ្សេងៗ                 | 11 | 22,099      | 90,053          | 14,199         |
| ទ្រព្យសកម្មអរូបិយ                 | 12 | 10,774      | 43,904          | 8,171          |
| ទ្រព្យ និងបរិក្ខារ                | 13 | 782,694     | 3,189,478       | 749,486        |
|                                   |    |             |                 |                |
| សរុបទ្រព្យសកម្ម                   |    | 68,285,297  | 278,262,586     | 72,166,955     |
|                                   |    |             |                 |                |
| បំណុល និងមូលនិធិភាគទុនិក          |    |             |                 |                |
| បំណុល                             |    |             |                 |                |
| ប្រាក់បញ្ញើរបស់អតិថិជន            | 14 | 2,756,837   | 11,234,111      | 1,540,595      |
| ប្រាក់បញ្ញើរបស់ធនាគារនានា         | 15 | 48,874      | 199,162         | 48,808         |
| ប្រាក់កម្ចី                       | 16 | 37,328,524  | 152,113,735     | 42,908,799     |
| បំណុលផ្សេងៗ                       | 17 | 1,328,049   | 5,411,800       | 1,487,043      |
| សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ | 25 | 211,643     | 862,445         | 133,549        |
|                                   |    |             |                 |                |
| សរុបបំណុល                         |    | 41,673,927  | 169,821,253     | 46,118,794     |
|                                   |    |             |                 |                |
| មូលនិធិភាគទុនិក                   |    |             |                 |                |
| ដើមទុន                            | 18 | 20,475,890  | 83,439,252      | 20,475,890     |
| ឥណទានបន្ទាប់បន្សំ                 | 19 | 1,174,542   | 4,786,259       | 1,305,000      |
| ប្រាក់ចំណេញរក្សាទុក               |    | 4,960,938   | 20,215,822      | 4,267,271      |
|                                   |    |             |                 |                |
| សរុបមូលនិធិភាគទុនិក               |    | 26,611,370  | 108,441,333     | 26,048,161     |
|                                   |    |             |                 |                |
| សរុបបំណុល និងមូលនិធិភាគទុនិក      |    | 68,285,297  | 278,262,586     | 72,166,955     |
|                                   |    |             |                 |                |

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

**របាយការណ៍លទ្ធផល  
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014**

|                                         |    | 2014                       |             | 2013           |
|-----------------------------------------|----|----------------------------|-------------|----------------|
|                                         |    | កំណត់សំគាល់ ដុល្លារអាមេរិក |             | ដុល្លារអាមេរិក |
|                                         |    | ពាន់រៀល                    |             |                |
|                                         |    | (កំណត់សំគាល់ 4)            |             |                |
| ចំណូលពីការប្រាក់                        | 20 | 3,835,372                  | 15,629,141  | 4,098,440      |
| ចំណាយលើការប្រាក់                        | 21 | (1,007,056)                | (4,103,753) | (1,160,394)    |
|                                         |    |                            |             |                |
| ចំណូលពីការប្រាក់សុទ្ធ                   |    | 2,828,316                  | 11,525,388  | 2,938,046      |
| ចំណូលមិនមែនពីការប្រាក់                  | 22 | 306,815                    | 1,250,271   | 309,524        |
| ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗលើបុគ្គលិក | 23 | (860,279)                  | (3,505,637) | (746,404)      |
| ចំណាយរំលស់                              |    | (103,648)                  | (422,366)   | (110,699)      |
| ចំណាយទូទៅ និងរដ្ឋបាល                    | 24 | (638,083)                  | (2,600,188) | (314,862)      |
|                                         |    |                            |             |                |
| ចំណូលពីប្រតិបត្តិការ                    |    | 1,533,121                  | 6,247,468   | 2,075,605      |
| សំវិធានធនសម្រាប់ឥណទាន                   |    |                            |             |                |
| និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ      | 8  | (590,501)                  | (2,406,292) | (1,232,032)    |
|                                         |    |                            |             |                |
| ប្រាក់ចំណេញមុនពន្ធដក                    |    | 942,620                    | 3,841,176   | 843,573        |
| ពន្ធលើប្រាក់ចំណេញ                       | 25 | (248,953)                  | (1,014,483) | (199,303)      |
|                                         |    |                            |             |                |
| ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ    |    | 693,667                    | 2,826,693   | 644,270        |

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

**របាយការណ៍ស្តីពីបម្រែបម្រួលមូលធន**  
**សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014**

|                                                                                 | ដើមទុន<br>ដុល្លារអាមេរិក | បំណុល<br>បន្ទាប់បន្សំ<br>ដុល្លារអាមេរិក | ប្រាក់ចំណេញ<br>រក្សាទុក<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|---------------------------------------------------------------------------------|--------------------------|-----------------------------------------|-------------------------------------------|------------------------|
| សមតុល្យនា                                                                       |                          |                                         |                                           |                        |
| ថ្ងៃទី 1 ខែ មករា ឆ្នាំ 2013                                                     | 20,475,890               | 1,435,458                               | 3,623,001                                 | 25,534,349             |
| ការបង់សងទៅ IFAD                                                                 | -                        | (130,458)                               | -                                         | (130,458)              |
| ប្រាក់ចំណេញសុទ្ធ                                                                |                          |                                         |                                           |                        |
| សម្រាប់ការិយបរិច្ឆេទ                                                            | -                        | -                                       | 644,270                                   | 644,270                |
| សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013                                           | 20,475,890               | 1,305,000                               | 4,267,271                                 | 26,048,161             |
| សមតុល្យនា                                                                       |                          |                                         |                                           |                        |
| ថ្ងៃទី 1 ខែ មករា ឆ្នាំ 2014                                                     | 20,475,890               | 1,305,000                               | 4,267,271                                 | 26,048,161             |
| ការបង់សងទៅ IFAD                                                                 | -                        | (130,458)                               | -                                         | (130,458)              |
| ប្រាក់ចំណេញសុទ្ធ                                                                |                          |                                         |                                           |                        |
| សម្រាប់ការិយបរិច្ឆេទ                                                            | -                        | -                                       | 693,667                                   | 693,667                |
| សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014                                           | 20,475,890               | 1,174,542                               | 4,960,938                                 | 26,611,370             |
| សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014<br>(សមមូលនឹងពាន់រៀល -<br>កំណត់សំគាល់ទី 4) | 83,439,252               | 4,786,259                               | 20,215,822                                | 108,441,333            |

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

**របាយការណ៍លំហូរទឹកប្រាក់**

**សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014**

|                                               | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |            | 2013<br>ដុល្លារអាមេរិក |
|-----------------------------------------------|---------------------------------------------------|------------|------------------------|
| ប្រាក់ចំណេញមុនដកពន្ធ                          | 942,620                                           | 3,841,176  | 843,573                |
| និយ័តកម្មលើ:                                  |                                                   |            |                        |
| រំលស់                                         | 103,648                                           | 422,366    | 110,699                |
| សំវិធានធនសម្រាប់ឥណទាន                         |                                                   |            |                        |
| និង បុរេប្រទានអាក្រក់ និងជាប់សង្ស័យ           | 590,501                                           | 2,406,292  | 1,232,032              |
| ខាតពីការលក់ទ្រព្យ និងបរិក្ខារ                 | 329                                               | 1,341      | -                      |
| ឱនភាពតម្លៃលើទ្រព្យដែលរឹបអូសបាន                | 258,000                                           | 1,051,350  | -                      |
| ចំណេញពីអត្រាប្តូរប្រាក់                       | (8,599)                                           | (35,041)   | -                      |
|                                               | 1,886,499                                         | 7,687,484  | 2,186,304              |
| ការប្រែប្រួលនូវ:                              |                                                   |            |                        |
| ឥណទាន និងបុរេប្រទាន                           | 8,789,816                                         | 35,818,500 | (6,797,132)            |
| ប្រាក់បញ្ញើតម្កល់តាមច្បាប់                    | 9,435                                             | 38,448     | -                      |
| ទ្រព្យសកម្មផ្សេងៗ                             | (7,900)                                           | (32,193)   | 165,760                |
| ប្រាក់បញ្ញើរបស់អតិថិជននានា                    | 1,216,242                                         | 4,956,186  | 268,785                |
| ប្រាក់បញ្ញើរបស់ធនាគារនានា                     | 66                                                | 269        | 434                    |
| បំណុលផ្សេងៗ                                   | (158,994)                                         | (647,901)  | 240,315                |
| សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង)    |                                                   |            |                        |
| សកម្មភាពប្រតិបត្តិការ                         | 11,735,164                                        | 47,820,793 | (3,935,534)            |
| ពន្ធលើប្រាក់ចំណេញដែលបានបង់                    | (170,859)                                         | (696,250)  | (226,983)              |
| សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង)    |                                                   |            |                        |
| សកម្មភាពប្រតិបត្តិការ                         | 11,564,305                                        | 47,124,543 | (4,162,517)            |
| <b>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</b>        |                                                   |            |                        |
| ការទិញទ្រព្យ និងបរិក្ខារ                      | (130,438)                                         | (531,535)  | (242,895)              |
| ការទិញទ្រព្យអរូបិយ                            | (9,350)                                           | (38,101)   | -                      |
| សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ | (139,788)                                         | (569,636)  | (242,895)              |

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014

|                                                                            | 2014                   |              | 2013           |
|----------------------------------------------------------------------------|------------------------|--------------|----------------|
|                                                                            | ដុល្លារអាមេរិក ពាន់រៀល |              | ដុល្លារអាមេរិក |
|                                                                            | (កំណត់សំគាល់ 4)        |              |                |
| <b>លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>                                |                        |              |                |
| ការបង់សងបំណុលបន្ទាប់បន្សំ                                                  | (130,458)              | (531,616)    | (130,458)      |
| ការបង់សងប្រាក់កម្ចី                                                        | (14,756,676)           | (60,133,455) | (12,742,905)   |
| សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី                                             | 9,185,000              | 37,428,875   | 16,765,000     |
|                                                                            | <hr/>                  | <hr/>        | <hr/>          |
| សាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង)/ទទួលបានពីសកម្មភាពហិរញ្ញប្បទាន             | (5,702,134)            | (23,236,196) | 3,891,637      |
|                                                                            | <hr/>                  | <hr/>        | <hr/>          |
| <b>ការកើនឡើង/(ថយចុះ)សុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>              | 5,722,383              | 23,318,711   | (513,775)      |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ</b>                    | 9,449,797              | 38,507,924   | 9,963,572      |
|                                                                            | <hr/>                  | <hr/>        | <hr/>          |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ (កំណត់សំគាល់ទី 26)</b> | 15,172,180             | 61,826,635   | 9,449,797      |
|                                                                            | <hr/>                  | <hr/>        | <hr/>          |

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

**កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ**

**1. អំពីធនាគារ និងសកម្មភាពបឋមៗ**

**ធនាគារអភិវឌ្ឍន៍ជនបទ** ជាស្ថាប័នរបស់រដ្ឋដែលបានបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី 21 ខែ មករា ឆ្នាំ 1998 ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍកសិកម្ម និងជនបទ ដើម្បីជួយរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅជនបទ ។

ធនាគារ ចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.3942 et/1998 ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 1998 ។ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ប្រតិបត្តិជាធនាគារឯកទេស មានសុពលភាពអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2007 ។

ក្រោមអាជ្ញាប័ណ្ណធនាគារឯកទេស ធនាគារមានសិទ្ធិផ្តល់ឥណទានដល់សហគ្រាសខ្នាតតូច និងមធ្យមដែលធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ធនាគារមានបុគ្គលិកចំនួន 74 នាក់ គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013: 67 នាក់) ។

**2. មូលដ្ឋាននៃការរៀបចំ**

**(ក) របាយការណ៍អនុលោមភាព**

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី 17 ខែ មេសា ឆ្នាំ 2015 ។

**(ខ) មូលដ្ឋានទូទៅនៃការវាស់វែង**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

**(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ**

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើរូបិយប័ណ្ណចំនួនពីរគឺ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀត ក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្ម

និងបំណុលរូបិយប័ណ្ណ នាការបរិច្ឆេទរាយការណ៍ ដែលជាប្រភេទប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើអត្រានាការបរិច្ឆេទនោះ ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

**(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ**

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែទៅលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាន នោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនេះ ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចម្បង ត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ រួមមានការប៉ាន់ស្មាននូវចំនួនដែលអាចប្រមូលបានមកវិញពីឥណទាន និងបុរេប្រទានដែលបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកក្នុងកំណត់សំគាល់ទី 3 (ឃ) និង 3 (ង) ។

**3. គោលនយោបាយគណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ដោយធនាគារក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះមានដូចខាងក្រោម ។ គោលនយោបាយទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់គ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព ។

**(ក) ឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទាន និងគណនីត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើ និងគណនីត្រូវទូទាត់ផ្សេងៗ ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះ ត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកពីគ្នា ។

**(ខ) មូលដ្ឋាននៃការសរុបរួម**

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតែលើសកម្មភាពជាធនាគារឯកទេស និងស្ថិតនៅក្នុងដែនភូមិសាស្ត្រតែមួយគឺព្រះរាជាណាចក្រកម្ពុជា ។

**(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់ និងធនាគារ និងប្រាក់បញ្ញើនៅធនាគារ ដែលមានកាលសន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

**(ឃ) ឥណទាន និងបុរេប្រទាន**

ឥណទាន និងបុរេប្រទាននៅក្នុងតារាងតុល្យការ ត្រូវបានកត់ត្រាតាមថ្លៃដើម ដែលនៅសល់ដោយដកចេញចំនួនទាំងឡាយណាដែលបានលុបចោល សំវិធានធនជាក់លាក់ និងសំវិធានធនទូទៅ ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រងរៀងរាល់ខែ ។ លក្ខខណ្ឌទាំងឡាយ ដែលត្រូវបានពិចារណាក្នុងការវាយតម្លៃទៅលើភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់ អតិថិជនស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌ ដែលបានចែងក្នុងកិច្ចសន្យា ។

**(ង) សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់និងជាប់សង្ស័យ**

ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជារាល់ឥណទាន និងបុរេប្រទានត្រូវបានចាត់ចំណាត់ថ្នាក់ ដោយយោងទៅតាមសមត្ថភាព នៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម ។ សមត្ថភាពនៃការទូទាត់សងនេះត្រូវបានវាយតម្លៃ ដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុន លក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរទឹកប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែលប្រមូលបាន ។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិតដូចខាងក្រោម៖

| ចំណាត់ថ្នាក់         | ចំនួនថ្ងៃហួសកាលកំណត់សង | សំវិធានធន |
|----------------------|------------------------|-----------|
| ឥណទានធម្មតា/ស្តង់ដារ | <30 ថ្ងៃ               | 1%        |
| ឥណទានឃ្លាំមើល        | ≥ 30 ថ្ងៃ – 89 ថ្ងៃ    | 3%        |
| ឥណទានក្រោមស្តង់ដារ   | ≥ 90 ថ្ងៃ – 179 ថ្ងៃ   | 20%       |
| ឥណទានជាប់សង្ស័យ      | ≥ 180 ថ្ងៃ – 359 ថ្ងៃ  | 50%       |
| ឥណទានបាត់បង់         | លើសពី 360 ថ្ងៃ         | 100%      |

សំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យអប្បបរមា ត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានចាត់ថ្នាក់ ។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថាបំណុលបាត់បង់កើតមានឡើងច្រើនជាងតម្រូវការអប្បបរមានោះ សំវិធានធនបន្ថែមនឹងត្រូវបានគេធ្វើឡើង ។

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានកំណត់នៅធនាគារ នៅក្នុងករណីដែលឥណទាន និងបុរេប្រទានចាត់ថ្នាក់ជាឥណទានបាត់បង់ ទ្រព្យបញ្ចាំអាចត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា ។

សំវិធានធនចំពោះឥណទាន ដែលបានលុបបំបាត់ចោលពីមុន និងការបញ្ចូលមកវិញនូវសំវិធានធនពីមុន ត្រូវបានបង្ហាញដាច់ដោយឡែករួមជាមួយនឹងសំវិធានធនសុទ្ធរបស់ឥណទានអាក្រក់ និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល ។

ឥណទានដែលមិនអាចទាញបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ត្រូវបានកាត់ចេញ បន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទាញបាននូវឥណទានទាំងនោះមកវិញទេ ។

**(ច) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា**

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ។

**(ឆ) ប្រាក់បញ្ញើតម្កល់តាមច្បាប់**

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយ ធនាគារជាតិនៃកម្ពុជា ។

**(ជ) ទ្រព្យសកម្មផ្សេងៗ**

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលបានរំពឹងថានឹងទទួលបាន ។

**(ឈ) ទ្រព្យវិបល្លាសបាន**

ទ្រព្យវិបល្លាសរួមមាន ចលនទ្រព្យ និងអចលនទ្រព្យ ដោយយកតាមតម្លៃទាបជាងរវាងសមតុល្យឥណទាននៅសល់ និងតម្លៃសមស្របប៉ាន់ស្មាននៃទ្រព្យសម្បត្តិនោះនៅថ្ងៃវិបល្លាសបាន ។

ចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃទ្រព្យវិបល្លាសបានត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃលក់ចេញ ។

**(ញ) ទ្រព្យសកម្មអរូបិយ**

ទ្រព្យសកម្មអរូបិយ រួមមាន កុំព្យូទ័រសូហ្វវែរ ដែលត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ ទ្រព្យសកម្មអរូបិយ ត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថយចុះជាលំដាប់ក្នុងអត្រា 20% ក្នុងមួយឆ្នាំ ។ ប្រសិនបើមានការគូស បញ្ជាក់ណាមួយឲ្យដឹងថា មានការផ្លាស់ប្តូរជាសារវន្តនូវអត្រារំលស់ អាយុកាលប្រើប្រាស់ ឬតម្លៃនៅសល់របស់ទ្រព្យសកម្មអរូបិយ រំលស់លើទ្រព្យសកម្មអរូបិយទាំងនោះ ត្រូវកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី ។

**(ដ) ទ្រព្យ និងបរិក្ខារ**

(i) ទ្រព្យ និងបរិក្ខារ បានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់នៃឱនភាពតម្លៃបង្គរ ប្រសិនបើមាន ។ ដីត្រូវបានកត់ត្រាតាមតម្លៃដើម។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខាររួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នា របស់ទ្រព្យ និងបរិក្ខារ ។

(ii) ដីមិនត្រូវបានធ្វើរំលស់ទេ។ រំលស់ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល

ដោយផ្អែកលើមូលដ្ឋានរំលស់ថយចុះ (លើកលែង អគារ និងការជួសជុលកែលំអ ត្រូវបានទទួលស្គាល់ជាចំណាយ ដោយផ្អែកលើមូលដ្ឋានរំលស់ថេរ) ដោយប្រើប្រាស់តម្លៃយោងនៃទ្រព្យសកម្មនីមួយៗនៅដើមការិយបរិច្ឆេទតាមអត្រាដូចខាងក្រោម៖

|                              |        |            |
|------------------------------|--------|------------|
| អគារ                         | 5%     | រំលស់ថេរ   |
| ការជួសជុលកែលំអ               | 10%    | រំលស់ថេរ   |
| យានយន្ត                      | 12.50% | រំលស់ថយចុះ |
| សម្ភារកុំព្យូទ័រ             | 25%    | រំលស់ថយចុះ |
| គ្រឿងបំពាក់ និងគ្រឿងសង្ហារឹម | 12.50% | រំលស់ថយចុះ |

- (iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនៅពេលដែល ទ្រព្យសកម្មនេះមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។
- (iv) ចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះហើយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃបោះចោល ឬលក់ចេញ ។
- (v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ ឬលុបបំបាត់ចោល ។

**(២) ឱនភាពនៃតម្លៃទ្រព្យសកម្ម**

**(i) ទ្រព្យសកម្មហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការិយបរិច្ឆេទនៃការធ្វើរបាយការណ៍ដើម្បីកំណត់ថាតើមានភស្តុតាងណាមួយដែលបង្ហាញថា ឱនភាពអាចកើតមានឡើង ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវ ចាត់ទុកថាមានឱនភាពក្នុងករណីដែលអាចបង្ហាញថា មានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលអវិជ្ជមានទៅលើចលនាទឹកប្រាក់នាពេលអនាគតនៃទ្រព្យសកម្មនោះ ។ ករណីនេះមិនត្រូវបានប្រើប្រាស់សម្រាប់ឥណទាន និងបុរេប្រទានដែលត្រូវបានបង្ហាញនៅក្នុង គោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សំគាល់ 3 (ឃ) និង (ង) ។

**(ii) ឱនភាពនៃតម្លៃទ្រព្យសកម្ម (គ)**

**(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (គ)**

រាល់ទ្រព្យសកម្មសំខាន់ៗ ត្រូវបានត្រួតពិនិត្យទៅលើឱនភាពនៃតម្លៃតាមទ្រព្យសកម្មនីមួយៗ ។ ទ្រព្យសកម្មដែលនៅសល់ត្រូវបានវាយតម្លៃជាមុនសម្រាប់ទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវដកចេញវិញប្រសិនបើការដកចេញអាចពាក់ព័ន្ធជាមួយនឹង ព្រឹត្តិការណ៍ដែលកើតឡើងក្រោយពីការទទួលស្គាល់ការខាតបង់ពីឱនភាព ។

**(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទនៃរបាយការណ៍ ហិរញ្ញវត្ថុ ដើម្បីកំណត់ថាតើមានកត្តាដែលនាំឲ្យមានឱនភាពឬទេ ។ ក្នុងករណីដែលមានកត្តាទាំង នោះកើតឡើង ការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្មត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់គឺផ្អែកលើតម្លៃដែលធំ ជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃទីផ្សារដកចំណាយលក់ចេញ ។ ក្នុងការវាយតម្លៃលើតម្លៃប្រើ ប្រាស់សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្នដោយប្រើ ប្រាស់អត្រាការប្រាក់មុនដកពន្ធ ដែលឆ្លុះបញ្ចាំងតម្លៃទីផ្សារផ្អែកលើតម្លៃនៃពេលវេលា និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើ ឱនភាព នៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាទៅក្រុមតូចៗនៃទ្រព្យសកម្មដែលអាចបង្កើត សាច់ប្រាក់ ពីការបន្តប្រើប្រាស់ ដែលមិនពឹងផ្អែកខ្លាំងលើលំហូរចូលនៃសាច់ប្រាក់នៃទ្រព្យសកម្ម ដទៃទៀត ឬ ក្រុមទ្រព្យសកម្មដទៃទៀត (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតា បង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកវិញបាន ។ ការខាតបង់ពីឱនភាពនៃ តម្លៃត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ។

**(ខ) បំណុលផ្សេងៗ**

បំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម ។

**(ឈ) សំវិធានធន**

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការ នៅពេលដែលធនាគារជាប់កាតព្វកិច្ចតាម ផ្លូវច្បាប់ ឬកិច្ចសន្យាដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពេលមុន និងអាចមានលទ្ធភាពដែលតម្រូវ ឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផល ប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការបញ្ចុះតម្លៃចលនាសាច់ប្រាក់ ដែលរំពឹងទុកនាពេលអនាគតតាមអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានទីផ្សារបច្ចុប្បន្ន តាមតម្លៃពេលវេលានៃប្រាក់កាស និងដោយសមស្របទៅនឹងហានិភ័យជាក់លាក់នៃបំណុល ។

**(ណ) ភតិសន្យាប្រតិបត្តិការ**

ថ្លៃឈ្នួលដែលបានបង់លើភតិប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល តាមវិធី សាស្ត្ររំលស់ថេរទៅតាមថេរវេលានៃភតិសន្យា ។ ទាយដូទានលើភតិសន្យា មិនត្រូវបានទទួល ស្គាល់ជាបំណុលរហូតដល់កាតព្វកិច្ចត្រូវទូទាត់ដល់ពេលកំណត់ ។

**(គ) ការទទួលស្គាល់ប្រាក់ចំណូល**

ចំណូលពីការប្រាក់លើឥណទាន និងបុរេប្រទាន ដំណើរការ ត្រូវបានទទួលស្គាល់ដោយផ្អែកលើ មូលដ្ឋានបង្កបង្កើនរាល់ថ្ងៃ ។ នៅពេលដែលគណនី ត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការប្រាក់នឹងត្រូវល្អិតទុកលុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ ។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានដូចខាងក្រោម៖

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្ម និងឥណទានដែលបាន ផ្តល់ទៅឲ្យអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូលតែម្តងនៅពេលប្រតិបត្តិការកើតឡើង សម្រាប់ឥណទានរយៈពេលខ្លី និងទទួលស្គាល់ប្រចាំឆ្នាំផ្អែកតាមសមតុល្យនៅដើមការិយ បរិច្ឆេទនីមួយៗ សម្រាប់ឥណទានរយៈពេលវែង។
- ឥណទានដែលបានពន្យារជូនអតិថិជនត្រូវបានទទួលស្គាល់ជាចំណូលទៅតាមកាលកំណត់ នៃឥណទានដែលបានពន្យារនោះ ។
- កម្រៃសេវាកម្ម និងកម្រៃរត់ការត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញ ។

**(ថ) ពន្ធលើប្រាក់ចំណេញ**

ពន្ធលើប្រាក់ចំណេញទៅលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធនោះទាក់ទងទៅនឹងសមាសធាតុដែលត្រូវ ទទួលស្គាល់ជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុន ក្នុងករណីនេះក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយ នៃមូលនិធិម្ចាស់ហ៊ុនផងដែរ ។

ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ គឺជាពន្ធដែលនឹងត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុង ការិយបរិច្ឆេទដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅថ្ងៃតារាងតុល្យការជា មួយនឹងនិយ័តកម្មណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យារត្រូវបានកំណត់តាម វិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្ន រវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និង តម្លៃដែលប្រើក្នុងគោលបំណងនៃការគិតពន្ធ ។ តម្លៃនៃប្រាក់ពន្ធពន្យារ ដែលបានកំណត់នោះ គឺ ផ្អែកលើលក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃ ទ្រព្យសកម្ម និងបំណុលដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតុល្យការ ។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម ។ ពន្ធពន្យារលើ ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីដែលមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែល ពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន ។

**(ទ) សម្ព័ន្ធភាគី**

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធភាគីរបស់ធនាគារ ប្រសិនបើភាគីមួយមានលទ្ធភាពគ្រប់គ្រង ដោយផ្ទាល់ ឬដោយប្រយោលលើភាគីមួយទៀត ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីនេះក្នុងការ

ធ្វើសេចក្តីសម្រេចលើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ។ ដូចគ្នានេះដែរប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលយ៉ាងខ្លាំង ។

សម្ព័ន្ធព្យាបាលអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល និងរួមបញ្ចូលនូវរូបវន្តបុគ្គលណាម្នាក់នៃសមាជិកគ្រួសារ ដែលជិតស្និទ្ធិក៏ត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងមន័យរបស់សម្ព័ន្ធព្យាបាលរួមបញ្ចូលផងដែរនូវរូបវន្តបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់ធនាគារ ឬនៃសិទ្ធិបោះឆ្នោតទោះកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬរូបវន្តបុគ្គលណា ដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រងឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។

**4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល**

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយប្រើអត្រាប្តូរប្រាក់មធ្យមជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,075 រៀល ។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

**5. សាច់ប្រាក់ក្នុងដៃ**

|                      | 2014             |                            | 2013             |
|----------------------|------------------|----------------------------|------------------|
|                      | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក   |
| ប្រាក់ដុល្លារអាមេរិក | 980,872          | 3,997,054                  | 1,001,659        |
| ប្រាក់រៀល            | 32,124           | 130,905                    | 15,935           |
|                      | <u>1,012,996</u> | <u>4,127,959</u>           | <u>1,017,594</u> |

**6. សមតុល្យនៅធនាគារនានា**

|                                       | 2014             |                            | 2013             |
|---------------------------------------|------------------|----------------------------|------------------|
|                                       | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក   |
| ធនាគារ កាណាឌីយ៉ា ភីអិលស៊ី             | 1,562,413        | 6,366,833                  | 1,095,936        |
| ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី        | 678,776          | 2,766,012                  | 576,356          |
| ធនាគារ អេស៊ីលីដា ភីអិលស៊ី             | 220,979          | 900,490                    | 200,842          |
| ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា | -                | -                          | 4,843            |
|                                       | <u>2,462,168</u> | <u>10,033,335</u>          | <u>1,877,977</u> |

សមតុល្យនៅធនាគារនានា ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖

|                           | 2014           |                            | 2013           |
|---------------------------|----------------|----------------------------|----------------|
|                           | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក |
| (ក) តាមកាលកំណត់៖          |                |                            |                |
| រយៈពេល 1 ខែ               | 2,462,168      | 10,033,335                 | 1,877,977      |
| (ខ) តាមរូបិយប័ណ្ណ៖        |                |                            |                |
| ប្រាក់រៀល                 | 6,940          | 28,281                     | 21,288         |
| ប្រាក់ដុល្លារអាមេរិក      | 2,455,228      | 10,005,054                 | 1,856,689      |
|                           | 2,462,168      | 10,033,335                 | 1,877,977      |
| (គ) តាមទំនាក់ទំនង៖        |                |                            |                |
| ភាគីមិនមែនសម្ព័ន្ធព្យាបាល | 2,462,168      | 10,033,335                 | 1,877,977      |

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

|                                                                                                         |     | 2014        |                                              | 2013           |
|---------------------------------------------------------------------------------------------------------|-----|-------------|----------------------------------------------|----------------|
|                                                                                                         |     | កំណត់សំគាល់ | ដុល្លារអាមេរិក<br>ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក |
| ប្រាក់បញ្ញើមានកាលកំណត់                                                                                  | (ក) | 7,024,540   | 28,625,001                                   | 4,000,000      |
| ប្រាក់បញ្ញើតាមតម្រូវការតម្កល់<br>នៅធនាគារជាតិនៃកម្ពុជា                                                  | (ខ) | 4,672,476   | 19,040,340                                   | 2,554,226      |
|                                                                                                         |     | 11,697,016  | 47,665,341                                   | 6,554,226      |
| ប្រាក់បញ្ញើតម្កល់តាមច្បាប់លើ៖                                                                           |     |             |                                              |                |
| ប្រាក់តម្កល់ធានាលើដើមទុន                                                                                | (គ) | 1,016,258   | 4,141,251                                    | 1,025,594      |
| ប្រាក់បញ្ញើតម្កល់របស់អតិថិជន                                                                            | (ឃ) | 154,907     | 631,246                                      | 155,006        |
|                                                                                                         |     | 1,171,165   | 4,772,497                                    | 1,180,600      |
|                                                                                                         |     | 12,868,181  | 52,437,838                                   | 7,734,826      |
| (ក) ប្រាក់បញ្ញើមានកាលកំណត់ ទទួលបានការប្រាក់ចាប់ពី 0.07% ទៅ 1% (2013: 0.08% ទៅ 0.10%)<br>ក្នុងមួយឆ្នាំ ។ |     |             |                                              |                |
| (ខ) ប្រាក់បញ្ញើតាមតម្រូវការតម្កល់នៅធនាគារជាតិនៃកម្ពុជា មិនទទួលបានការប្រាក់ទេ ។                          |     |             |                                              |                |
| (គ) ប្រាក់បញ្ញើតម្កល់តាមច្បាប់លើដើមទុន                                                                  |     |             |                                              |                |

ប្រាក់បញ្ញើនេះគឺជាប្រាក់តម្កល់ធនាគារលើដើមទុនអប្បបរមាស្មើនឹង5% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ស្របតាមប្រកាសលេខ ធ7-00-05 ប្រ.ក ស្តីពីអាជ្ញាប័ណ្ណធនាគារឯកទេស ចុះថ្ងៃទី11 ខែមករា ឆ្នាំ2000 ។ ប្រាក់បញ្ញើនេះត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃកម្ពុជាជាប្រាក់ដុល្លារមេរិក ហើយអាចដកមក វិញបាននៅពេលធនាគារបញ្ចប់ប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេល បរិច្ឆេទធនាគារទទួលបានការប្រាក់ ដោយផ្អែកលើ 3/8 LIBOR (6 ខែ) ក្នុងអត្រាចន្លោះពី 0.08% ទៅ 3.00% ក្នុងមួយឆ្នាំ (2013: 0.11% ទៅ 0.12% ក្នុងមួយឆ្នាំ) ។

(ឃ) ប្រាក់បញ្ញើតម្កល់របស់អតិថិជន

ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ដែលប្រែប្រួល ដោយផ្អែកទៅលើកម្រិតប្រែប្រួលនៃប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ ។ ប្រាក់បញ្ញើតម្កល់ តាមច្បាប់ត្រូវរក្សាទុក ស្របតាមប្រកាសលេខ ធ7-00-05ប្រក ចុះថ្ងៃទី 11 ខែ មករា ឆ្នាំ 2000 ស្តីពី ប្រាក់តម្កល់បម្រុងកាតព្វកិច្ចតាមអត្រា 5% លើប្រាក់បញ្ញើរបស់អតិថិជន ។ ប្រាក់តម្កល់បម្រុង កាតព្វកិច្ចពុំទទួលបានការប្រាក់នោះទេ ។

**8. ឥណទាន និងបុរេប្រទាន - សុទ្ធ**

|                                                                                       | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |              | 2013<br>ដុល្លារអាមេរិក |
|---------------------------------------------------------------------------------------|---------------------------------------------------|--------------|------------------------|
| ឥណទានរយៈពេលវែង                                                                        | 36,173,034                                        | 147,405,114  | 39,410,177             |
| ឥណទានរយៈពេលខ្លី                                                                       | 15,925,000                                        | 64,894,375   | 21,819,000             |
| ឥណទានផ្តល់ដល់បុគ្គលិក                                                                 | 190,225                                           | 775,167      | 220,919                |
| សរុបឥណទាន - ដុល                                                                       | 52,288,259                                        | 213,074,656  | 61,450,096             |
| ការប្រាក់ត្រូវទទួលបាន- សុទ្ធ                                                          |                                                   |              |                        |
| ការប្រាក់បង្គរត្រូវទទួលបាន                                                            | 1,080,386                                         | 4,402,573    | 619,821                |
| ការប្រាក់ពន្យូទុក                                                                     | (164,315)                                         | (669,584)    | (75,488)               |
|                                                                                       | 916,071                                           | 3,732,989    | 544,333                |
|                                                                                       | 53,204,330                                        | 216,807,645  | 61,994,429             |
| សរុបឥណទានដុល និងការប្រាក់សុទ្ធ                                                        |                                                   |              |                        |
| សំវិធានធនសម្រាប់ឥណទាន និង បុរេប្រទាន                                                  |                                                   |              |                        |
| អាក្រក់ និងជាប់សង្ស័យ                                                                 | (2,946,050)                                       | (12,005,154) | (2,355,832)            |
|                                                                                       | 50,258,280                                        | 204,802,491  | 59,638,597             |
| បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ មានដូចខាងក្រោម៖ |                                                   |              |                        |

|                             | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |            | 2013<br>ដុល្លារអាមេរិក |
|-----------------------------|---------------------------------------------------|------------|------------------------|
| នាដើមការិយបរិច្ឆេទ          | 2,355,832                                         | 9,600,015  | 1,123,800              |
| ការបន្ថែមក្នុងការិយបរិច្ឆេទ | 590,501                                           | 2,406,292  | 1,232,032              |
| បំបែកប្រាក់ប្រាក់           | (283)                                             | (1,153)    | -                      |
| នាចុងការិយបរិច្ឆេទ          | 2,946,050                                         | 12,005,154 | 2,355,832              |

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម (ត) ៖

|                           | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |             | 2013<br>ដុល្លារអាមេរិក |
|---------------------------|---------------------------------------------------|-------------|------------------------|
| (ក) តាមកាលកំណត់៖          |                                                   |             |                        |
| 6 ទៅ 12 ខែ                | 16,069,000                                        | 65,481,175  | 21,585,000             |
| 1 ទៅ 3 ឆ្នាំ              | 10,739,873                                        | 43,764,983  | 10,653,292             |
| 3 ទៅ 5 ឆ្នាំ              | 14,497,725                                        | 59,078,229  | 19,473,739             |
| លើសពី 5 ឆ្នាំ             | 10,981,661                                        | 44,750,269  | 9,738,065              |
|                           | 52,288,259                                        | 213,074,656 | 61,450,096             |
| (ខ) តាមចំណាត់ថ្នាក់ឥណទាន៖ |                                                   |             |                        |
| ឥណទានស្តង់ដារ             |                                                   |             |                        |
| មានវត្ថុបញ្ចាំ            | 32,916,844                                        | 134,136,140 | 43,903,356             |
| មិនមានវត្ថុបញ្ចាំ         | 13,910,335                                        | 56,684,615  | 10,734,723             |
| ឥណទានឃ្លាំមើល             |                                                   |             |                        |
| មានវត្ថុបញ្ចាំ            | 1,946,377                                         | 7,931,486   | 3,142,066              |
| មិនមានវត្ថុបញ្ចាំ         | 120,000                                           | 489,000     | -                      |
| ឥណទានក្រោមស្តង់ដារ        |                                                   |             |                        |

|                   |                   |                    |                   |
|-------------------|-------------------|--------------------|-------------------|
| មានវត្ថុបញ្ចាំ    | 933,703           | 3,804,840          | 1,530,951         |
| មិនមានវត្ថុបញ្ចាំ | 220,000           | 896,500            | 700,000           |
| ឥណទានសង្ស័យ       |                   |                    |                   |
| មានវត្ថុបញ្ចាំ    | 120,000           | 489,000            | 340,000           |
| មិនមានវត្ថុបញ្ចាំ | 820,000           | 3,341,500          | -                 |
| ឥណទានបាត់បង់      |                   |                    |                   |
| មានវត្ថុបញ្ចាំ    | 751,000           | 3,060,325          | 729,000           |
| មិនមានវត្ថុបញ្ចាំ | 550,000           | 2,241,250          | 370,000           |
|                   | <u>52,288,259</u> | <u>213,074,656</u> | <u>61,450,096</u> |

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម (ត) ៖

|                        | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                    | 2013<br>ដុល្លារអាមេរិក |
|------------------------|---------------------------------------------------|--------------------|------------------------|
| (គ) តាមរូបិយប័ណ្ណ៖     |                                                   |                    |                        |
| ប្រាក់ដុល្លារអាមេរិក   | 51,796,068                                        | 211,068,977        | 60,902,124             |
| ប្រាក់រៀល              | 492,191                                           | 2,005,679          | 547,972                |
|                        | <u>52,288,259</u>                                 | <u>213,074,656</u> | <u>61,450,096</u>      |
| (ឃ) តាមនិវាសនដ្ឋាន៖    |                                                   |                    |                        |
| និវាសនជន               | 52,288,259                                        | 213,074,656        | 61,450,096             |
| (ង) តាមទំនាក់ទំនង៖     |                                                   |                    |                        |
| មិនមែនសម្ព័ន្ធព្យាតិ   | 52,098,034                                        | 212,299,489        | 61,229,178             |
| ឥណទានបុគ្គលិក          | 190,225                                           | 775,167            | 220,918                |
|                        | <u>52,288,259</u>                                 | <u>213,074,656</u> | <u>61,450,096</u>      |
| (ច) តាមអតិថិជន         |                                                   |                    |                        |
| ក្រុមហ៊ុនសាជីវកម្ម     | 33,853,954                                        | 137,954,863        | 32,575,827             |
| ឯកត្តជននិងឯកកម្មសិទ្ធិ | 18,434,305                                        | 75,119,793         | 20,959,269             |
| ផ្សេងៗ                 | -                                                 | -                  | 7,915,000              |
|                        | <u>52,288,259</u>                                 | <u>213,074,656</u> | <u>61,450,096</u>      |

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម (ត) ៖

|                                                           | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                    | 2013<br>ដុល្លារអាមេរិក |
|-----------------------------------------------------------|---------------------------------------------------|--------------------|------------------------|
| (ឆ) តាមគំរោងហិរញ្ញប្បទាន:                                 |                                                   |                    |                        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ                            | 27,592,500                                        | 112,439,438        | 32,515,000             |
| មូលនិធិធនាគារអភិវឌ្ឍន៍ជនបទ                                | 18,414,381                                        | 75,038,603         | 21,942,028             |
| ធនាគារអភិវឌ្ឍន៍ចិន                                        | 5,400,000                                         | 22,005,000         | 6,000,000              |
| ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)                          | 786,378                                           | 3,204,490          | 817,066                |
| មូលនិធិអន្តរជាតិសម្រាប់កសិកម្ម និង<br>ការអភិវឌ្ឍន៍ (IFAD) | 95,000                                            | 387,125            | 176,002                |
|                                                           | <u>52,288,259</u>                                 | <u>213,074,656</u> | <u>61,450,096</u>      |
| (ជ) តាមវិស័យសេដ្ឋកិច្ច:                                   |                                                   |                    |                        |
| វិស័យឯកជន                                                 | 44,960,000                                        | 183,212,000        | 53,059,366             |
| គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានចុះបញ្ជី                 | 1,507,037                                         | 6,141,176          | 2,699,232              |
| ស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ                       | 1,902,620                                         | 7,753,177          | 2,683,515              |
| សហគមន៍                                                    | 1,692,000                                         | 6,894,900          | 1,370,000              |
| ចំការកៅស៊ូជាលក្ខណៈគ្រួសារ                                 | 786,377                                           | 3,204,486          | 817,065                |
| អង្គការក្រៅរដ្ឋាភិបាលបានចុះបញ្ជី                          | 1,250,000                                         | 5,093,750          | 600,000                |
| ឥណទានបុគ្គលិក                                             | 190,225                                           | 775,167            | 220,918                |
|                                                           | <u>52,288,259</u>                                 | <u>213,074,656</u> | <u>61,450,096</u>      |
| (ឈ) តាមហានិភ័យ:                                           |                                                   |                    |                        |
| ហានិភ័យធំៗ                                                | 24,425,000                                        | 99,531,875         | 30,340,000             |
| មិនមែនជាហានិភ័យធំៗ                                        | 27,863,259                                        | 113,542,781        | 31,110,096             |
|                                                           | <u>52,288,259</u>                                 | <u>213,074,656</u> | <u>61,450,096</u>      |

ហានិភ័យធំៗ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាថា ជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទាន ដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យនេះសំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃ ឥណទាន និងទាយជួទដែលនៅសល់ ឬឥណទាន និងទាយជួទដែលបានអនុម័ត ។

(ញ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):

|                 | 2014           | 2013           |
|-----------------|----------------|----------------|
| ឥណទានរយៈពេលខ្លី | 5.00% - 12.00% | 5.00% - 12.00% |
| ឥណទានរយៈពេលវែង  | 5.00% - 12.00% | 5.00% - 12.00% |
| ឥណទានបុគ្គលិក   | 7.00%          | 7.00%          |

## 9. ការវិនិយោគ

ការវិនិយោគនេះតំណាងឲ្យការវិនិយោគទៅក្នុង Credit Bureau Holding (Cambodia) Ltd (“CBH”) តាមរយៈសមាគមធនាគារនៃកម្ពុជា (“ABC”) ។ CBH គឺជាម្ចាស់ភាគហ៊ុនមួយរបស់ Credit Bureau (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនមានដំណើរការនាំមុខគេខាងផ្នែកផ្តល់ព័ត៌មានឧបករណ៍ វិភាគ និងផ្តល់សេវាកម្មផ្នែកទិន្នន័យឥណទានជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ។

## 10. ទ្រព្យដែលរឹបអូសបាន

ទ្រព្យរឹបអូស ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលរឹបអូសពីអតិថិជន ដែលពុំមានលទ្ធភាពសងបំណុល ។ សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតាមប្រកាសលេខ ធ7-01-186 ទាមទារអោយទ្រព្យសម្បត្តិដែលរឹបអូសបានត្រូវលក់ចេញនៅក្នុងរយៈពេល12ខែបន្ទាប់ពីរឹបអូសបាន ។

|                            | 2014           |                            | 2013           |
|----------------------------|----------------|----------------------------|----------------|
|                            | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក |
| ដីធ្លី និងអគារ             | 596,000        | 2,428,700                  | 596,000        |
| បរិក្ខារ                   | 517,605        | 2,109,240                  | 2,389          |
|                            | 1,113,605      | 4,537,940                  | 1,113,605      |
| សំវិធានធនសម្រាប់ឱនភាពតម្លៃ | (258,000)      | (1,051,350)                | -              |
|                            | 855,605        | 3,486,590                  | 1,113,605      |

នាការបរិច្ឆេទនៃរបាយការណ៍នេះ ធនាគារមិនទាន់បានលក់ចេញនៅទ្រព្យដែលរឹបអូសបានតាំងពីខែ តុលា ឆ្នាំ 2012 នៅឡើយទេ ហើយសំណើសម្រាប់ពន្យារពេលបន្ថែមដើម្បីកាន់កាប់ទ្រព្យរឹបអូសទាំងនេះទៅធនាគារជាតិមិនទាន់ត្រូវបានធ្វើនៅឡើយ ។

## 11. ទ្រព្យសកម្មផ្សេងៗ

|                         | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |               | 2013<br>ដុល្លារអាមេរិក |
|-------------------------|---------------------------------------------------|---------------|------------------------|
| ប្រាក់បញ្ញើធានា         | 7,313                                             | 29,800        | 7,335                  |
| បុរេប្រទានលើការជួល      | 11,249                                            | 45,839        | 3,973                  |
| បុរេប្រទានលើធានារ៉ាប់រង | 432                                               | 1,760         | 254                    |
| ការប្រាក់ត្រូវទទួល      | 390                                               | 1,589         | 248                    |
| ផ្សេងៗ                  | 2,715                                             | 11,065        | 2,389                  |
|                         | <u>22,099</u>                                     | <u>90,053</u> | <u>14,199</u>          |

## 12. ទ្រព្យសកម្មអរូបិយ

|                           | អាជ្ញាប័ណ្ណកុំព្យូទ័រសូហ្វវែរ<br>2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                | 2013<br>ដុល្លារអាមេរិក |
|---------------------------|------------------------------------------------------------------------------------|----------------|------------------------|
| <b>កម្មវិធីកុំព្យូទ័រ</b> |                                                                                    |                |                        |
| <b>តម្លៃដើម</b>           |                                                                                    |                |                        |
| នាថ្ងៃទី 1 ខែ មករា        | 102,410                                                                            | 417,321        | 102,410                |
| រំលស់ក្នុងការិយបរិច្ឆេទ   | <u>9,350</u>                                                                       | <u>38,101</u>  | <u>-</u>               |
| នាថ្ងៃទី 31 ខែ ធ្នូ       | 111,760                                                                            | 455,422        | 102,410                |
| <b>ដក: រំលស់បង្គុះ</b>    |                                                                                    |                |                        |
| នាថ្ងៃទី 1 ខែ មករា        | 94,239                                                                             | 384,024        | 86,091                 |
| រំលស់ក្នុងការិយបរិច្ឆេទ   | <u>6,747</u>                                                                       | <u>27,494</u>  | <u>8,148</u>           |
| នាថ្ងៃទី 31 ខែ ធ្នូ       | <u>100,986</u>                                                                     | <u>411,518</u> | <u>94,239</u>          |
| <b>តម្លៃយោង</b>           |                                                                                    |                |                        |
| នាថ្ងៃទី 31 ខែ ធ្នូ       | <u>10,774</u>                                                                      | <u>43,904</u>  | <u>8,171</u>           |

### 13. ទ្រព្យនិងបរិក្ខារ

| 2014                           | ដីធ្លី<br>ដុល្លារអាមេរិក | អគារ<br>ដុល្លារអាមេរិក | ការជួសជុលកែលំអ<br>ដុល្លារអាមេរិក | យានយន្ត<br>ដុល្លារអាមេរិក | សម្ភារ<br>កុំព្យូទ័រ<br>ដុល្លារអាមេរិក | គ្រឿងបំពាក់<br>និងគ្រឿងសង្ហារឹម<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សំគាល់ 4) |
|--------------------------------|--------------------------|------------------------|----------------------------------|---------------------------|----------------------------------------|---------------------------------------------------|------------------------|----------------------------|
| <b>តម្លៃដើម</b>                |                          |                        |                                  |                           |                                        |                                                   |                        |                            |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2014  | 241,500                  | 329,344                | 45,917                           | 516,869                   | 176,258                                | 121,202                                           | 1,431,090              | 5,831,692                  |
| ការទិញបន្ថែម                   | -                        | -                      | 15,519                           | 82,000                    | 14,612                                 | 18,307                                            | 130,438                | 531,535                    |
| លុបចោល                         | -                        | -                      | -                                | (520)                     | (26,873)                               | (6,805)                                           | (34,198)               | (139,357)                  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 | 241,500                  | 329,344                | 61,436                           | 598,349                   | 163,997                                | 132,704                                           | 1,527,330              | 6,223,870                  |
| <b>ដក: លំអសម្ភារ</b>           |                          |                        |                                  |                           |                                        |                                                   |                        |                            |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2014  | -                        | 78,638                 | 14,317                           | 340,384                   | 152,053                                | 96,212                                            | 681,604                | 2,777,536                  |
| លំអក្នុងការិយាល័យ              | -                        | 16,468                 | 6,118                            | 49,892                    | 15,431                                 | 8,992                                             | 96,901                 | 394,872                    |
| លុបចោល                         | -                        | -                      | -                                | (520)                     | (26,873)                               | (6,476)                                           | (33,869)               | (138,016)                  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 | -                        | 95,106                 | 20,435                           | 389,756                   | 140,611                                | 98,728                                            | 744,636                | 3,034,392                  |
| <b>តម្លៃសេស</b>                |                          |                        |                                  |                           |                                        |                                                   |                        |                            |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 | 241,500                  | 234,238                | 41,001                           | 208,593                   | 23,386                                 | 33,976                                            | 782,694                | 3,189,478                  |

### 13. ទ្រព្យនិងបរិក្ខារ (ត)

| 2013                           | ដីធ្លី<br>ដុល្លារអាមេរិក | អគារ<br>ដុល្លារអាមេរិក | ការជួសជុលកែលំអ<br>ដុល្លារអាមេរិក | យានយន្ត<br>ដុល្លារអាមេរិក | សម្ភារ<br>កុំព្យូទ័រ<br>ដុល្លារអាមេរិក | គ្រឿងបំពាក់<br>និងគ្រឿងសង្ហារឹម<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|--------------------------------|--------------------------|------------------------|----------------------------------|---------------------------|----------------------------------------|---------------------------------------------------|------------------------|
| <b>តម្លៃដើម</b>                |                          |                        |                                  |                           |                                        |                                                   |                        |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2013  | 241,500                  | 150,653                | 12,308                           | 516,869                   | 155,667                                | 111,198                                           | 1,188,195              |
| ការទិញបន្ថែម                   | -                        | 178,691                | 33,609                           | -                         | 20,591                                 | 10,004                                            | 242,895                |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 | 241,500                  | 329,344                | 45,917                           | 516,869                   | 176,258                                | 121,202                                           | 1,431,090              |
| <b>ដក: រំលស់បង្ក</b>           |                          |                        |                                  |                           |                                        |                                                   |                        |
| នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2013  | -                        | 67,384                 | 12,026                           | 281,095                   | 130,069                                | 88,479                                            | 579,053                |
| រំលស់ក្នុងការិយបរិច្ឆេទ        | -                        | 11,254                 | 2,291                            | 59,289                    | 21,984                                 | 7,733                                             | 102,551                |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 | -                        | 78,638                 | 14,317                           | 340,384                   | 152,053                                | 96,212                                            | 681,604                |
| <b>តម្លៃសេស</b>                |                          |                        |                                  |                           |                                        |                                                   |                        |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2013 | 241,500                  | 250,706                | 31,600                           | 176,485                   | 24,205                                 | 24,990                                            | 749,486                |

14. ប្រាក់បញ្ញើរបស់អតិថិជន

|                                                       | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                   | 2013<br>ដុល្លារអាមេរិក |
|-------------------------------------------------------|---------------------------------------------------|-------------------|------------------------|
| ប្រាក់បញ្ញើតាមតម្រូវការ                               | 552,847                                           | 2,252,851         | 889,572                |
| ប្រាក់បញ្ញើសន្សំ                                      | 573,730                                           | 2,337,950         | 177,126                |
| ប្រាក់បញ្ញើមានកាលកំណត់                                | 1,630,260                                         | 6,643,310         | 473,897                |
|                                                       | <u>2,756,837</u>                                  | <u>11,234,111</u> | <u>1,540,595</u>       |
| ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖ |                                                   |                   |                        |
| (ក) តាមកាលកំណត់៖                                      |                                                   |                   |                        |
|                                                       | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                   | 2013<br>ដុល្លារអាមេរិក |
| រយៈពេល 1 ខែ                                           |                                                   |                   |                        |
| ប្រាក់បញ្ញើចរន្ត                                      | 550,924                                           | 2,245,015         | 889,572                |
| ប្រាក់បញ្ញើសន្សំ                                      | 576,329                                           | 2,348,541         | 239,279                |
| ប្រាក់បញ្ញើមានកាលកំណត់                                |                                                   |                   |                        |
| 1 ទៅ 3 ខែ                                             | 1,203,299                                         | 4,903,444         | 258,790                |
| 4 ទៅ 6 ខែ                                             | 45,732                                            | 186,358           | 79,932                 |
| 6 ខែ ឡើងទៅ                                            | 380,553                                           | 1,550,753         | 73,022                 |
|                                                       | <u>2,756,837</u>                                  | <u>11,234,111</u> | <u>1,540,595</u>       |
| (ខ) តាមប្រភេទអតិថិជន៖                                 |                                                   |                   |                        |
| អង្គភាពអាជីវកម្ម                                      | 556,221                                           | 2,266,601         | 939,971                |
| ឯកត្តជន                                               | 2,200,616                                         | 8,967,510         | 600,624                |
|                                                       | <u>2,756,837</u>                                  | <u>11,234,111</u> | <u>1,540,595</u>       |

**14. ប្រាក់បញ្ញើរបស់អតិថិជន (ត)**

|                                        | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                     | 2013<br>ដុល្លារអាមេរិក |
|----------------------------------------|---------------------------------------------------|---------------------|------------------------|
| (គ) តាមនិវាសនដ្ឋាន:                    |                                                   |                     |                        |
| និវាសនជន                               | 2,748,882                                         | 11,201,694          | 1,452,145              |
| អនិវាសនជន                              | 7,955                                             | 32,417              | 88,450                 |
|                                        | <u>2,756,837</u>                                  | <u>11,234,111</u>   | <u>1,540,595</u>       |
| (ឃ) តាមរូបិយប័ណ្ណ:                     |                                                   |                     |                        |
| ប្រាក់ដុល្លារអាមេរិក                   | 2,733,326                                         | 11,138,303          | 1,500,104              |
| ប្រាក់រៀល                              | 23,511                                            | 95,808              | 40,491                 |
|                                        | <u>2,756,837</u>                                  | <u>11,234,111</u>   | <u>1,540,595</u>       |
|                                        | 2014                                              | 2013                |                        |
| (ង) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ): |                                                   |                     |                        |
| ប្រាក់បញ្ញើសន្សំ                       | 1.00 – 1.50%                                      | 1.00 – 1.50%        |                        |
| ប្រាក់បញ្ញើមានកាលកំណត់                 | <u>3.00 – 6.00%</u>                               | <u>3.00 – 6.00%</u> |                        |

**15. ប្រាក់បញ្ញើរបស់ធនាគារនានា**

|           | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                | 2013<br>ដុល្លារអាមេរិក |
|-----------|---------------------------------------------------|----------------|------------------------|
| គណនីចរន្ត | 2,401                                             | 9,784          | 2,793                  |
| គណនីសន្សំ | 46,473                                            | 189,378        | 46,015                 |
|           | <u>48,874</u>                                     | <u>199,162</u> | <u>48,808</u>          |

**15. ប្រាក់បញ្ញើរបស់ធនាគារនានា (ត)**

ប្រាក់បញ្ញើរបស់ធនាគារនានា ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

|                                        | 2014           |                            | 2013           |
|----------------------------------------|----------------|----------------------------|----------------|
|                                        | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក |
| (ក) តាមកាលកំណត់:                       |                |                            |                |
| រយៈពេល 1 ខែ                            | 48,874         | 199,162                    | 48,808         |
| (ខ) តាមរូបិយប័ណ្ណ:                     |                |                            |                |
| ប្រាក់ដុល្លារអាមេរិក                   | 48,337         | 196,974                    | 48,305         |
| ប្រាក់រៀល                              | 537            | 2,188                      | 503            |
|                                        | 48,874         | 199,162                    | 48,808         |
| (គ) តាមនិវាសនដ្ឋាន:                    |                |                            |                |
| និវាសនជន                               | 48,874         | 199,162                    | 48,808         |
| (ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ): | 2014           |                            | 2013           |
| គណនីចរន្ត                              | គ្មាន          |                            | គ្មាន          |
| ប្រាក់បញ្ញើសន្សំ                       | 1.00% - 1.50%  |                            | 1.00% - 1.50%  |

**16. ប្រាក់កម្ចី**

|                                                                                        | 2014              |                            | 2013              |
|----------------------------------------------------------------------------------------|-------------------|----------------------------|-------------------|
|                                                                                        | ដុល្លារអាមេរិក    | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក    |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ-<br>មូលនិធិអភិវឌ្ឍន៍<br>និងទ្រទ្រង់វិស័យកសិកម្ម("ASDF") | 30,330,000        | 123,594,749                | 33,310,000        |
| ធនាគារអភិវឌ្ឍន៍ចិន                                                                     | 5,600,000         | 22,820,000                 | 8,000,000         |
| ធនាគារអភិវឌ្ឍន៍អាស៊ី                                                                   | 1,150,063         | 4,686,507                  | 1,350,338         |
| ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)                                                       | 248,461           | 1,012,479                  | 248,461           |
|                                                                                        | <u>37,328,524</u> | <u>152,113,735</u>         | <u>42,908,799</u> |

ប្រាក់កម្ចីខាងលើ ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

|                | 2014              |                            | 2013              |
|----------------|-------------------|----------------------------|-------------------|
|                | ដុល្លារអាមេរិក    | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក    |
| រយៈពេល 1 ឆ្នាំ | 17,955,000        | 73,166,625                 | 192,904           |
| 1 ទៅ 3 ឆ្នាំ   | -                 | -                          | 578,712           |
| 3 ទៅ 5 ឆ្នាំ   | -                 | -                          | 578,722           |
| 5 ឆ្នាំ ឡើងទៅ  | 19,373,524        | 78,947,110                 | 41,558,461        |
|                | <u>37,328,524</u> | <u>152,113,735</u>         | <u>42,908,799</u> |

(ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

|                                                                                    | 2014          | 2013          |
|------------------------------------------------------------------------------------|---------------|---------------|
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ-<br>មូលនិធិអភិវឌ្ឍន៍និងទ្រទ្រង់វិស័យកសិកម្ម("ASDF") | 2.00%         | 2.00% - 3.00% |
| ធនាគារអភិវឌ្ឍន៍ចិន                                                                 | 5.08% - 5.14% | 5.21% - 5.45% |
| ធនាគារអភិវឌ្ឍន៍អាស៊ី                                                               | 0.31% - 2.32% | 0.75% - 2.75% |
| ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)                                                   | គ្មាន         | គ្មាន         |

**17. ចំណូលផ្សេងៗ**

|                              | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                  | 2013<br>ដុល្លារអាមេរិក |
|------------------------------|---------------------------------------------------|------------------|------------------------|
| ការប្រាក់បង្គរត្រូវទូទាត់    | 995,422                                           | 4,056,345        | 1,161,419              |
| មូលនិធិសន្តិសុខការងារ        | 235,976                                           | 961,602          | 210,961                |
| ប្រាក់ចំណូលមិនទាន់ទទួលស្គាល់ | 2,089                                             | 8,513            | 20,925                 |
| បំណុលពន្ធផ្សេងៗ              | 4,887                                             | 19,915           | 4,338                  |
| បំណុលផ្សេងៗ                  | 89,675                                            | 365,425          | 89,400                 |
|                              | <u>1,328,049</u>                                  | <u>5,411,800</u> | <u>1,487,043</u>       |

**18. ដើមទុន**

|                                                                                            | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |            | 2013<br>ដុល្លារអាមេរិក |
|--------------------------------------------------------------------------------------------|---------------------------------------------------|------------|------------------------|
| បានបោះផ្សាយ និងបានបង់<br>10,000 ភាគហ៊ុនដែលក្នុង 1 ហ៊ុន<br>មានតម្លៃ 2,047.60 ដុល្លារអាមេរិក | 20,475,890                                        | 83,439,252 | 20,475,890             |

ពុំមានការប្រែប្រួលទៅលើម្ចាស់ភាគហ៊ុន និងចំនួនភាគហ៊ុននៅក្នុងការិយបរិច្ឆេទនេះទេ ។

**19. ឥណទានបន្ទាប់បន្សំ**

|                                                               | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                  | 2013<br>ដុល្លារអាមេរិក |
|---------------------------------------------------------------|---------------------------------------------------|------------------|------------------------|
| ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)*                             | 1,044,084                                         | 4,254,642        | 1,044,084              |
| មូលនិធិអន្តរជាតិសម្រាប់កសិកម្ម និង<br>ការអភិវឌ្ឍន៍ ("IFAD")** | 130,458                                           | 531,617          | 260,916                |
|                                                               | <u>1,174,542</u>                                  | <u>4,786,259</u> | <u>1,305,000</u>       |

**19. ឥណទានបន្ទាប់បន្សំ (ត)**

\* សមតុល្យជំពាក់ទៅ (AFD) គឺមិនមានការធានា គ្មានការប្រាក់ និងមិនមានកាលកំណត់ត្រូវទូទាត់ឡើយ។

\*\* សមតុល្យជំពាក់ទៅ (IFAD) គឺមិនមានការធានា មានការប្រាក់ 3% ក្នុងមួយឆ្នាំ និងត្រូវធ្វើការទូទាត់សងទាំងស្រុង នៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2015។

**20. ចំណូលពីការប្រាក់**

|                     | 2014<br>ដុល្លារអាមេរិក     |                   | 2013<br>ដុល្លារអាមេរិក |
|---------------------|----------------------------|-------------------|------------------------|
|                     | ពាន់រៀល<br>(កំណត់សំគាល់ 4) |                   |                        |
| ឥណទាន និងបុរេប្រទាន | 3,817,773                  | 15,557,425        | 4,080,748              |
| សមតុល្យនៅធនាគារនានា | 17,599                     | 71,716            | 17,692                 |
|                     | <u>3,835,372</u>           | <u>15,629,141</u> | <u>4,098,440</u>       |

**21. ចំណាយលើការប្រាក់**

|                        | 2014<br>ដុល្លារអាមេរិក     |                  | 2013<br>ដុល្លារអាមេរិក |
|------------------------|----------------------------|------------------|------------------------|
|                        | ពាន់រៀល<br>(កំណត់សំគាល់ 4) |                  |                        |
| ប្រាក់កម្ចី            | 978,031                    | 3,985,476        | 1,139,502              |
| ប្រាក់បញ្ញើរបស់អតិថិជន |                            |                  |                        |
| ប្រាក់បញ្ញើមានកាលកំណត់ | 26,349                     | 107,372          | 17,932                 |
| ប្រាក់បញ្ញើសន្សំ       | 2,676                      | 10,905           | 2,960                  |
|                        | <u>1,007,056</u>           | <u>4,103,753</u> | <u>1,160,394</u>       |

**22. ចំណូលមិនមែនពីការប្រាក់**

|                 | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                  | 2013<br>ដុល្លារអាមេរិក |
|-----------------|---------------------------------------------------|------------------|------------------------|
| ចំណូលកម្រៃជើងសា | 279,766                                           | 1,140,046        | 279,478                |
| ចំណូលផ្សេងៗ     | 26,999                                            | 110,021          | 30,046                 |
| ផ្សេងៗ          | 50                                                | 204              | -                      |
|                 | <u>306,815</u>                                    | <u>1,250,271</u> | <u>309,524</u>         |

**23. ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗលើបុគ្គលិក**

|                                           | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |                  | 2013<br>ដុល្លារអាមេរិក |
|-------------------------------------------|---------------------------------------------------|------------------|------------------------|
| ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល             | 590,045                                           | 2,404,434        | 499,623                |
| បុព្វលាភ                                  | 117,631                                           | 479,346          | 101,273                |
| អត្ថប្រយោជន៍និយោជិត                       | 73,645                                            | 300,103          | 72,405                 |
| ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់របស់អភិបាល | 61,988                                            | 252,601          | 56,603                 |
| ឯកសណ្ឋាន                                  | 16,970                                            | 69,153           | 16,500                 |
|                                           | <u>860,279</u>                                    | <u>3,505,637</u> | <u>746,404</u>         |

**24. ចំណាយទូទៅ និងរដ្ឋបាល**

|                                      | 2014<br>ដុល្លារអាមេរិក     |                  | 2013<br>ដុល្លារអាមេរិក |
|--------------------------------------|----------------------------|------------------|------------------------|
|                                      | ពាន់រៀល<br>(កំណត់សំគាល់ 4) |                  |                        |
| ឱនភាពតម្លៃលើទ្រព្យដែលបានរឹបអូស       | 258,000                    | 1,051,350        | -                      |
| ចំណាយលើបេសកកម្ម                      |                            |                  |                        |
| ការធ្វើដំណើរនិងការស្នាក់នៅ           | 57,628                     | 234,834          | 49,748                 |
| ចំណាយលើទឹកភ្លើង                      | 51,540                     | 210,026          | 46,387                 |
| ចំណាយផ្នែកសុខុមាលភាពសង្គម            | 43,439                     | 177,014          | 44,835                 |
| ចំណាយលើការផ្គត់ផ្គង់សម្ភារការិយាល័យ  | 29,815                     | 121,496          | 37,166                 |
| ចំណាយលើប្រេងឥន្ធនៈ                   |                            |                  |                        |
| និងប្រតិបត្តិការយានយន្ត              | 16,671                     | 67,934           | 16,908                 |
| វិភាគទាន និងអំណោយ                    | 10,096                     | 41,141           | 15,133                 |
| ចំណាយទូរគមនាគមន៍ និងបញ្ជី            | 12,264                     | 49,976           | 12,459                 |
| ចំណាយលើទំនាក់ទំនងសាធារណៈ             | 5,723                      | 23,321           | 13,571                 |
| ថ្លៃសមាជិកភាព                        | 14,260                     | 58,109           | 10,900                 |
| ថ្លៃបដិសណ្ឋារកិច្ច                   | 6,101                      | 24,862           | 10,204                 |
| ថ្លៃជំនាញវិជ្ជាជីវៈ                  | 9,350                      | 38,101           | 8,800                  |
| ការជួសជុល និងការថែទាំ                | 10,102                     | 41,166           | 5,342                  |
| កម្រៃតុលាការ និងផ្នែកច្បាប់ផ្សេងៗ    | 42,600                     | 173,595          | 5,201                  |
| ចំណាយលើការបណ្តុះបណ្តាល               | 3,701                      | 15,082           | 4,178                  |
| សភាធាត់ទាត់ និងកម្រៃផ្សេងៗ           | 6,379                      | 25,994           | 3,833                  |
| ពន្ធលើមធ្យោបាយដឹកជញ្ជូន              | 2,186                      | 8,908            | 2,920                  |
| ចំណាយលើអាជ្ញាប័ណ្ណ                   | 17,458                     | 71,141           | 2,788                  |
| ចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម     | 1,147                      | 4,674            | 2,776                  |
| ចំណាយលើធានារ៉ាប់រង                   |                            |                  |                        |
| អគ្គិភ័យ និងមហន្តរាយ                 | 2,408                      | 9,813            | 2,086                  |
| ចំណាយលើការបោះពុម្ព និងការផ្សព្វផ្សាយ | 1,160                      | 4,727            | 1,027                  |
| (ចំណេញ)/ខាត ពីការប្តូររូបិយប័ណ្ណ     |                            |                  |                        |
| ដែលបានទទួលស្គាល់                     | 24,721                     | 100,738          | (5,036)                |
| ចំណាយផ្សេងៗ                          | 11,334                     | 46,186           | 23,636                 |
|                                      | <u>638,083</u>             | <u>2,600,188</u> | <u>314,862</u>         |

## 25. ពន្ធលើប្រាក់ចំណេញ

### (ក) សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

|                              | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |           | 2013<br>ដុល្លារអាមេរិក |
|------------------------------|---------------------------------------------------|-----------|------------------------|
| សមតុល្យនាដើមការិយបរិច្ឆេទ    | 133,549                                           | 544,212   | 161,229                |
| ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ | 248,953                                           | 1,014,483 | 199,303                |
| ពន្ធលើប្រាក់ចំណេញដែលបានបង់   | (170,859)                                         | (696,250) | (226,983)              |
| សមតុល្យនាចុងការិយបរិច្ឆេទ    | 211,643                                           | 862,445   | 133,549                |

### (ខ) ចំណាយពន្ធលើប្រាក់ចំណេញ

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុបដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង ។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រា 20% ដែលតម្រូវតាមច្បាប់ និងចំណាយពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

|                                   | 2014<br>ដុល្លារអាមេរិក ពាន់រៀល<br>(កំណត់សំគាល់ 4) |           | 2013<br>ដុល្លារអាមេរិក |
|-----------------------------------|---------------------------------------------------|-----------|------------------------|
| ប្រាក់ចំណេញមុនដកពន្ធ              | 942,620                                           | 3,841,176 | 843,573                |
| ពន្ធលើប្រាក់ចំណេញផ្អែកតាម         |                                                   |           |                        |
| អត្រាពន្ធជាផ្លូវការ 20%           | 188,524                                           | 768,235   | 168,715                |
| ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន   | 8,829                                             | 35,978    | 30,588                 |
| ផលប៉ះពាល់នៃភាពខុសគ្នាបណ្តោះអាសន្ន | 51,600                                            | 210,270   | -                      |
| ពន្ធលើប្រាក់ចំណេញ                 | 248,953                                           | 1,014,483 | 199,303                |

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធ ជាកម្មវត្ថុនៃការត្រួតពិនិត្យ និងអនុម័តពីអជ្ញាធរពន្ធដារ ។

**26. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

|                                                 | 2014              |                            | 2013             |
|-------------------------------------------------|-------------------|----------------------------|------------------|
|                                                 | ដុល្លារអាមេរិក    | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក   |
| សាច់ប្រាក់ក្នុងដៃ (កំណត់សំគាល់ 5)               | 1,012,996         | 4,127,959                  | 1,017,594        |
| សមតុល្យនៅធនាគារ(កំណត់សំគាល់ 6)                  | 2,462,168         | 10,033,335                 | 1,877,977        |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា<br>(កំណត់សំគាល់ 7) | 11,697,016        | 47,665,341                 | 6,554,226        |
|                                                 | <u>15,172,180</u> | <u>61,826,635</u>          | <u>9,449,797</u> |

**27. ការសន្យា និងយថាភាព**

**(ក) ការប្រតិបត្តិការ**

ក្នុងការធ្វើអាជីវកម្មធម្មតា ធនាគារធ្វើទាយជួនផ្សេងៗ និងកើតឡើងនូវយថាភាពមួយចំនួនតាមមធ្យោបាយជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន ។ ពុំមានការខាតបង់ជាសារវន្តដែលកើតឡើងពីប្រតិបត្តិការទាំងនោះទេ ដែលរួមមានដូចខាងក្រោម៖

|       | 2014             |                            | 2013             |
|-------|------------------|----------------------------|------------------|
|       | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក   |
| ឥណទាន | <u>4,215,000</u> | <u>17,176,125</u>          | <u>8,386,903</u> |

**(ខ) ការសន្យាភតិសន្យា**

ធនាគារ បានជួលការិយាល័យនិងអគារក្នុងលក្ខណៈជាកតិសន្យាប្រតិបត្តិការដូចខាងក្រោម៖

|                    | 2014           |                            | 2013           |
|--------------------|----------------|----------------------------|----------------|
|                    | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក |
| ក្នុងរយៈពេល 1ឆ្នាំ | <u>4,800</u>   | <u>19,560</u>              | <u>11,500</u>  |

**27. ការសន្យា និងយថាភាព (ត)**

**(គ) យថាភាពលើពន្ធ**

ពន្ធ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិ ពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំជាងនៅប្រទេសដទៃទៀត ។ គណៈគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

**28. សមតុល្យ និងប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាភិ**

|                                           | 2014            |           | 2013           |
|-------------------------------------------|-----------------|-----------|----------------|
|                                           | ដុល្លារអាមេរិក  | ពាន់រៀល   | ដុល្លារអាមេរិក |
|                                           | (កំណត់សំគាល់ 4) |           |                |
| ប្រាក់បញ្ញើ:                              |                 |           |                |
| សមាជិកក្រុមអភិបាល                         | 188,162         | 766,760   | 118,603        |
| ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ      |                 |           |                |
| ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់របស់អភិបាល | 61,988          | 252,601   | 56,603         |
| ប្រាក់បៀវត្សរ៍ អ្នកគ្រប់គ្រង និង          |                 |           |                |
| ប្រាក់បៀវត្សរ៍ខែទី13                      | 480,368         | 1,957,500 | 372,484        |
| ការជួលផ្ទះសម្រាប់អ្នកគ្រប់គ្រង            | 12,000          | 48,900    | 22,000         |

**29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

**(ក) ការណែនាំ និងសេចក្តីសង្ខេប**

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សំគាល់នេះបង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវធនធានរបស់ធនាគារ ។

**(ខ) ហានិភ័យប្រតិបត្តិការ**

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាតនូវនីតិវិធីបុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀតដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម ។

ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការភាពសមស្របលើការត្រួតពិនិត្យ និងរាយការណ៍លើសកម្មភាពអាជីវកម្មតាមរយៈបណ្តាអង្គភាពត្រួតពិនិត្យនិងគាំទ្រផ្សេងៗ ដែលមានឯករាជ្យលើអង្គភាពអាជីវកម្ម ហើយនិងការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារតម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធភារកិច្ចការ និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។

**(គ) ហានិភ័យឥណទាន**

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

**(i) ការគ្រប់គ្រងហានិភ័យឥណទាន**

សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាអះអាងថាគោលបំណងនៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ ។ ឧទាហរណ៍ អតិថិជនឥណទានមានលទ្ធភាព និងទ្រព្យសម្បត្តិសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ ។ គោលការណ៍ឥណទាន កត់ត្រានូវគោលការណ៍ប្រាក់កម្ចីទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុង និងនីតិវិធីដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(ii) ការប្រឈមនឹងហានិភ័យឥណទាន

|                                | 2014              |                            | 2013              |
|--------------------------------|-------------------|----------------------------|-------------------|
|                                | ដុល្លារអាមេរិក    | ពាន់រៀល<br>(កំណត់សំគាល់ 4) | ដុល្លារអាមេរិក    |
| ខាតបង់                         | 21,284,704        | 86,735,169                 | 3,669,951         |
| ហួសកាលកំណត់ និងមិនខាតបង់       | 12,306,377        | 50,148,486                 | 3,142,066         |
| មិនហួសកាលកំណត់ និងមិនខាតបង់    | 18,697,178        | 76,191,001                 | 54,638,079        |
|                                | <u>52,288,259</u> | <u>213,074,656</u>         | <u>61,450,096</u> |
| ការប្រាក់ត្រូវទទួលបាន- សុទ្ធ   |                   |                            |                   |
| ការប្រាក់បង្គរត្រូវទទួលបាន     | 1,080,386         | 4,402,573                  | 619,821           |
| ការប្រាក់ល្អទុក                | (164,315)         | (669,584)                  | (75,488)          |
|                                | <u>916,071</u>    | <u>3,732,989</u>           | <u>544,333</u>    |
| ឥណទាននិងបុរេប្រទានដុល និង      |                   |                            |                   |
| ការប្រាក់ត្រូវទទួល             | 53,204,330        | 216,807,645                | 61,994,429        |
| សំវិធានធនលើឥណទាន និងបុរេប្រទាន |                   |                            |                   |
| អាក្រក់ និងជាប់សង្ស័យ          | (2,946,050)       | (12,005,154)               | (2,355,832)       |
|                                | <u>50,258,280</u> | <u>204,802,491</u>         | <u>59,638,597</u> |

*ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ខាតបង់*

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានមានគុណភាពល្អ មិនមានបទពិសោធន៍នៃការខាតបង់ ។ ឥណទានទាំងនេះត្រូវបានធានា ដោយទ្រព្យបញ្ចាំ និងការគ្រប់គ្រងផ្សេងៗ ដែលចំនួននៃការខាតបង់មានកម្រិតទាប ។

*ឥណទាន និងបុរេប្រទានខាតបង់*

ឥណទាន និងបុរេប្រទានខាតបង់ គឺជាឥណទាន និងបុរេប្រទាន ដែលធនាគារកំណត់ និងរំពឹងថាមិនអាចប្រមូលបានមកវិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាខ្លីឥណទាន និងបុរេប្រទាន ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី 90 ថ្ងៃ ។

សំវិធានធនអប្បបរិមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី ។

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ ហើយក្នុងករណីដែលឥណទាន និងបុរេប្រទានត្រូវបានចាត់ថ្នាក់ជាឥណទានបាត់បង់ នោះទ្រព្យបញ្ចាំអាចត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា ។ គោលនយោបាយគណនេយ្យត្រូវបានបង្ហាញនៅកំណត់សំគាល់ 3 (ឃ) និង 3 (ង) ។

*ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់*

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ជាឥណទាន និងបុរេប្រទានដែលកិច្ចសន្យាទូទាត់សងហួសកាលកំណត់លើសពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្លាំមើល ហើយត្រូវធ្វើសំវិធានធនតាមអត្រា 3% (2013: 3%) ។

*ឥណទានរៀបចំឡើងវិញ*

ឥណទានដែលរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សងដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម ។ ឥណទានដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់វិញរបស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារនិងបច្ចុប្បន្នភាពនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថភាពជាក់ស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើមដោយមិនគិតពីដំណើរការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ ។ ការចាត់ថ្នាក់នេះមិនត្រូវឲ្យល្អជាងមុនឡើយ លុះត្រាតែការប្រាក់ និងប្រាក់ដើមត្រូវបានសងមកវិញក្នុងអំឡុងបីគ្រាសងរំលស់ និងក្នុងរយៈពេលមិនតិចជាងបីខែ ។

*គោលនយោបាយលុបចោលនូវឥណទាន និងបុរេប្រទាន*

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវតែលុបឥណទាន និងបុរេប្រទាន ឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួន នៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញទេ ។

*ទ្រព្យបញ្ចាំ*

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ការធានានូវឥណទាន និងបុរេប្រទាន ។ ការប៉ាន់ស្មាននូវតម្លៃនៃទ្រព្យបញ្ចាំ គឺផ្អែកតាមការវាយតម្លៃដោយអ្នកវាយតម្លៃខាងក្រៅ ។ តម្លៃប៉ាន់ស្មាននៃទ្រព្យបញ្ចាំ សម្រាប់ការធានានូវឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

2014  
ដុល្លារអាមេរិក ពាន់រៀល  
(កំណត់សំគាល់ 4)

2013  
ដុល្លារអាមេរិក

ឥណទាននិងបុរេប្រទានខាតបង់:

|                |           |            |            |
|----------------|-----------|------------|------------|
| ដីធ្លី និងអគារ | 7,919,861 | 32,273,434 | 10,573,618 |
|----------------|-----------|------------|------------|

ឥណទាននិងបុរេប្រទានហួសកាលកំណត់តែមិនខាតបង់

|                |           |            |           |
|----------------|-----------|------------|-----------|
| ដីធ្លី និងអគារ | 2,849,977 | 11,613,656 | 8,440,928 |
|----------------|-----------|------------|-----------|

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

|                |            |             |   |
|----------------|------------|-------------|---|
| ដីធ្លី និងអគារ | 56,735,705 | 231,197,998 | - |
|----------------|------------|-------------|---|

*ការប្រមូលផ្តុំហានិភ័យឥណទាន*

ទ្រព្យសម្បត្តិដែលរឹបអូសបាននឹងត្រូវលក់ចេញក្នុងរយៈពេល 1 ឆ្នាំ តាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយត្រូវបានធ្វើចំណាត់ថ្នាក់ក្នុងតារាងតុល្យការជាទ្រព្យដែលរឹបអូសបាន ។

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាននាការបរិច្ឆេទតារាងតុល្យការ ត្រូវបានបង្ហាញនៅកំណត់សំគាល់ទី 8 លើរបាយការណ៍ហិរញ្ញវត្ថុ ។

**(ឃ) ហានិភ័យទីផ្សារ**

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗ គឺហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពពាណិជ្ជកម្ម ត្រូវបានគ្រប់គ្រងដោយការកំណត់លើទីផ្សារនូវស្ថានភាពដោះដូរជាមួយនឹងការកំណត់ហានិភ័យទីផ្សារទុកជាមុន ។

**(i) ហានិភ័យរូបិយប័ណ្ណបរទេស**

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ដែលមិនអំណោយផលលើស្ថានភាពការដោះដូររូបិយប័ណ្ណបរទេស ដែលកើតឡើងពីពេលមួយទៅពេលមួយ ។ ធនាគារបានរក្សានូវគោលនយោបាយមួយ ដោយមិនបង្កឲ្យមាននូវស្ថានភាពការប្តូររូបិយប័ណ្ណបរទេសច្រើននោះទេ ។ ការប្តូររូបិយប័ណ្ណបរទេសដែលបើកចំហរគ្រប់ប្រភេទ ត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការកម្រិតនៃស្ថានភាពកំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាពខាតបង់ ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014 សមតុល្យទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិកមិនមានចំនួនជាសារវន្តទេ ។ ដូចនេះការវិភាគហានិភ័យលើរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណូលលើការបណ្តាក់ទុនតម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី គឺត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារត្រូវបានបង្ហាញដូចខាងក្រោម៖

**29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**(ឃ) ហានិភ័យទីផ្សារ (ត)**

(ii) ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធភាពនៅថ្ងៃតារាងតុល្យការនិងអំឡុងពេលដែលមូលបត្រហិរញ្ញវត្ថុ ឬដល់កាលកំណត់មួយណាដែលកើតឡើងមុនគេ ។

ត្រូវបានកំណត់តម្លៃឡើងវិញ

| 2014                                                        | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ឆ្នាំ<br>ដុល្លារអាមេរិក | > 3 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | អត្រាការប្រាក់<br>ប្រសិទ្ធភាព<br>% |
|-------------------------------------------------------------|--------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|------------------------------------|
| <b>ទ្រព្យសកម្ម</b>                                          |                                |                              |                               |                                 |                                 |                                 |                                   |                        |                                    |
| សាច់ប្រាក់ក្នុងដៃ                                           | -                              | -                            | -                             | -                               | -                               | -                               | 1,012,996                         | 1,012,996              |                                    |
| សមតុល្យនៅធនាគារនានា                                         | -                              | -                            | -                             | -                               | -                               | -                               | 2,462,168                         | 2,462,168              |                                    |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា                                | 7,024,540                      | -                            | 1,016,258                     | -                               | -                               | -                               | 4,827,383                         | 12,868,181             | 0.08-0.12%                         |
| ឥណទាន និងបុរេប្រទាន - សុទ្ធ                                 | -                              | -                            | 16,069,000                    | 11,648,953                      | 12,135,225                      | 12,435,081                      | -                                 | 52,288,259             | 5.00-12.00%                        |
| សំវិធានធនសម្រាប់ឥណទាននិង<br>បុរេប្រទានអាក្រក់និងជាប់សង្ស័យ) |                                | -                            | -                             | -                               | -                               | -                               | (2,946,050)                       | (2,946,050)            |                                    |
| ការវិនិយោគ                                                  | -                              | -                            | -                             | -                               | -                               | -                               | 12,500                            | 12,500                 |                                    |
| ទ្រព្យសកម្មផ្សេងៗ                                           | -                              | -                            | -                             | -                               | -                               | -                               | 22,099                            | 22,099                 |                                    |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>                           | <u>7,024,540</u>               | <u>-</u>                     | <u>17,085,258</u>             | <u>11,648,953</u>               | <u>12,135,225</u>               | <u>12,435,081</u>               | <u>5,391,096</u>                  | <u>65,720,153</u>      |                                    |

**29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**(ឃ) ហានិភ័យទីផ្សារ (ត)**

**(ii) ហានិភ័យអត្រាការប្រាក់ (ត)**

| 2014                        | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ឆ្នាំ<br>ដុល្លារអាមេរិក | > 3 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | អត្រាការប្រាក់<br>ប្រសិទ្ធភាព<br>% |
|-----------------------------|--------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|------------------------------------|
| <b>បំណុល</b>                |                                |                              |                               |                                 |                                 |                                 |                                   |                        |                                    |
| ប្រាក់បញ្ញើរបស់ អតិថិជន     | 576,329                        | 1,203,299                    | 426,285                       | -                               | -                               | -                               | 550,924                           | 2,756,837              | 1.00-6.00%                         |
| ប្រាក់បញ្ញើរបស់ធនាគារនានា   | 46,473                         | -                            | -                             | -                               | -                               | -                               | 2,401                             | 48,874                 | 1.00-1.50%                         |
| ប្រាក់កម្ចី                 | -                              | -                            | 17,955,000                    | -                               | -                               | 19,125,063                      | 248,461                           | 37,328,524             | 0.75-5.45%                         |
| បំណុលផ្សេងៗ                 | -                              | -                            | -                             | -                               | -                               | -                               | 1,328,049                         | 1,328,049              |                                    |
| <b>បំណុលហិរញ្ញវត្ថុសរុប</b> | <u>622,802</u>                 | <u>1,203,299</u>             | <u>18,381,285</u>             | <u>-</u>                        | <u>-</u>                        | <u>19,125,063</u>               | <u>2,129,835</u>                  | <u>41,462,284</u>      |                                    |
| សរុបគំណត់ការប្រាក់          | <u>6,401,738</u>               | <u>(1,203,299)</u>           | <u>(1,296,027)</u>            | <u>11,648,953</u>               | <u>12,135,225</u>               | <u>(6,689,982)</u>              | <u>3,261,261</u>                  | <u>24,257,869</u>      |                                    |

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធភាពនៅថ្ងៃតារាងតុល្យការនិងអំឡុងពេលដែលមូលបត្រហិរញ្ញវត្ថុ  
ឬដល់កាលកំណត់មួយណាដែលកើតឡើងមុនគេ ។

ត្រូវបានកំណត់តម្លៃឡើងវិញ

| 2013                | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ឆ្នាំ<br>ដុល្លារអាមេរិក | > 3 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | អត្រាការប្រាក់<br>ប្រសិទ្ធភាព<br>% |
|---------------------|--------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|------------------------------------|
| <b>ទ្រព្យសកម្ម</b>  |                                |                              |                               |                                 |                                 |                                 |                                   |                        |                                    |
| សាច់ប្រាក់ក្នុងដៃ   | -                              | -                            | -                             | -                               | -                               | -                               | 1,017,594                         | 1,017,594              |                                    |
| សមតុល្យនៅធនាគារនានា | -                              | -                            | -                             | -                               | -                               | -                               | 1,877,977                         | 1,877,977              |                                    |

|                                                            |                  |          |                   |                   |                   |                   |                  |                   |                |
|------------------------------------------------------------|------------------|----------|-------------------|-------------------|-------------------|-------------------|------------------|-------------------|----------------|
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា                               | 4,000,000        | -        | -                 | -                 | -                 | 1,025,594         | 2,709,232        | 7,734,826         | 0.08%-0.12%    |
| ឥណទាន និងបុរេប្រទាន - សុទ្ធ                                | -                | -        | 21,585,000        | 10,653,292        | 19,473,739        | 9,738,065         | -                | 61,450,096        | 5.00% - 12.00% |
| សំវិធានធនសម្រាប់ឥណទាននិង<br>បុរេប្រទានអាក្រក់និងជាប់សង្ស័យ | -                | -        | -                 | -                 | -                 | -                 | (2,355,832)      | (2,355,832)       |                |
| ការវិនិយោគ                                                 | -                | -        | -                 | -                 | -                 | -                 | 12,500           | 12,500            |                |
| ទ្រព្យសកម្មផ្សេងៗ                                          | -                | -        | -                 | -                 | -                 | -                 | 14,199           | 14,199            |                |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>                          | <b>4,000,000</b> | <b>-</b> | <b>21,585,000</b> | <b>10,653,292</b> | <b>19,473,739</b> | <b>10,763,659</b> | <b>3,275,670</b> | <b>69,751,360</b> |                |

| 2013                        | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ឆ្នាំ<br>ដុល្លារអាមេរិក | > 3 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | អត្រាការប្រាក់<br>ប្រសិទ្ធភាព<br>% |
|-----------------------------|--------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|------------------------------------|
| <b>បំណុល</b>                |                                |                              |                               |                                 |                                 |                                 |                                   |                        |                                    |
| ប្រាក់បញ្ញើរបស់អតិថិជន      | 239,279                        | 258,790                      | 152,954                       | -                               | -                               | -                               | 889,572                           | 1,540,595              | 1.00% - 6.00%                      |
| ប្រាក់បញ្ញើរបស់ធនាគារនានា   | 46,015                         | -                            | -                             | -                               | -                               | -                               | 2,793                             | 48,808                 | 1.00% - 1.50%                      |
| ប្រាក់កម្ចី                 | -                              | -                            | 192,904                       | 578,712                         | 578,722                         | 41,310,000                      | 248,461                           | 42,908,799             | 0.75% - 5.45%                      |
| បំណុលផ្សេងៗ                 | -                              | -                            | -                             | -                               | -                               | -                               | 1,487,043                         | 1,487,043              |                                    |
| <b>បំណុលបរិញ្ញាត្តិសរុប</b> | <u>285,294</u>                 | <u>258,790</u>               | <u>345,858</u>                | <u>578,712</u>                  | <u>578,722</u>                  | <u>41,310,000</u>               | <u>2,627,869</u>                  | <u>45,985,245</u>      |                                    |
| សរុបគំណត់ការប្រាក់          | <u>3,714,706</u>               | <u>(258,790)</u>             | <u>21,239,142</u>             | <u>10,074,580</u>               | <u>18,895,017</u>               | <u>(30,546,341)</u>             | <u>647,801</u>                    | <u>23,766,115</u>      |                                    |

*ការវិភាគវិញ្ញាចតម្លៃទីផ្សារសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ*

ធនាគារមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ តាមតម្លៃទីផ្សារដោយភាព  
លំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍  
ហិរញ្ញវត្ថុ នាចុងកាលបរិច្ឆេទនោះដែរ ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់ នាចុងកាលបរិច្ឆេទ ពុំ  
មានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ ។

*ការវិភាគវិញ្ញាចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ*

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសាវន្តនោះទេ ។ ដូច្នេះការ  
វិភាគវិញ្ញាចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវ  
បានបង្ហាញឡើយ ។

**(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល**

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឲ្យបានគ្រប់គ្រាន់  
ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សងនូវតម្លៃសមហេតុផល  
មួយ ។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រង  
ធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើលំហូរទឹកប្រាក់ចូល និងលំហូរទឹកប្រាក់ចេញ ហើយ  
ភាពចន្លោះនៃអាយុកាលតាមរយៈរបាយការណ៍ តាមពេលកំណត់ ។ ការប្រែប្រួលនៃឥណទាន  
និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួល  
ត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់ឲ្យច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលឲ្យបានគ្រប់  
គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននៅពេលដល់កាលកំណត់សង ។

តារាងខាងក្រោមនេះ ផ្តល់នូវការវិភាគមួយនៅលើបំណុលហិរញ្ញវត្ថុរបស់ធនាគារទាក់ទងនឹងការ  
បែងចែកកាលកំណត់ ដោយផ្អែកលើរយៈពេលដែលនៅសល់សម្រាប់ការទូទាត់សង ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

| 2014                               | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ឆ្នាំ<br>ដុល្លារអាមេរិក | > 3 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|------------------------------------|--------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|
| <b>បំណុល</b>                       |                                |                              |                               |                                 |                                 |                                 |                                   |                        |
| ប្រាក់បញ្ញើរបស់អតិថិជន             | 1,127,253                      | 1,203,299                    | 426,285                       | -                               | -                               | -                               | -                                 | 2,756,837              |
| ប្រាក់បញ្ញើរបស់ធនាគារនានា          | 48,874                         | -                            | -                             | -                               | -                               | -                               | -                                 | 48,874                 |
| ប្រាក់កម្ចី                        | -                              | -                            | 17,955,000                    | -                               | -                               | 19,125,063                      | 248,461                           | 37,328,524             |
| បំណុលផ្សេងៗ                        | 4,886                          | 4,675                        | 997,511                       | -                               | -                               | -                               | 320,977                           | 1,328,049              |
| <b>ចំណូលហិរញ្ញវត្ថុសរុប</b>        | <u>1,181,013</u>               | <u>1,207,974</u>             | <u>19,378,796</u>             | <u>-</u>                        | <u>-</u>                        | <u>19,125,063</u>               | <u>569,438</u>                    | <u>41,462,284</u>      |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>  | <u>7,017,227</u>               | <u>5,391,096</u>             | <u>17,085,258</u>             | <u>11,648,953</u>               | <u>12,135,225</u>               | <u>12,435,081</u>               | <u>7,313</u>                      | <u>65,720,153</u>      |
| <b>សរុបគំណត់សាច់ប្រាក់ងាយស្រួល</b> | <u>5,836,214</u>               | <u>4,183,122</u>             | <u>(2,293,538)</u>            | <u>11,648,953</u>               | <u>12,135,225</u>               | <u>(6,689,982)</u>              | <u>(562,125)</u>                  | <u>24,257,869</u>      |

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

| 2013                               | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ឆ្នាំ<br>ដុល្លារអាមេរិក | > 3 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|------------------------------------|--------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|
| <b>បំណុល</b>                       |                                |                              |                               |                                 |                                 |                                 |                                   |                        |
| ប្រាក់បញ្ញើរបស់អតិថិជន             | 1,128,851                      | 258,790                      | 152,954                       | -                               | -                               | -                               | -                                 | 1,540,595              |
| ប្រាក់បញ្ញើរបស់ធនាគារនានា          | 48,808                         | -                            | -                             | -                               | -                               | -                               | -                                 | 48,808                 |
| ប្រាក់កម្ចី                        | -                              | -                            | 192,904                       | 578,712                         | 578,722                         | 41,310,000                      | 248,461                           | 42,908,799             |
| បំណុលផ្សេងៗ                        | 4,338                          | 4,400                        | 1,182,344                     | -                               | -                               | -                               | 295,961                           | 1,487,043              |
| <b>ចំណូលហិរញ្ញវត្ថុសរុប</b>        | <u>1,181,997</u>               | <u>263,190</u>               | <u>1,528,202</u>              | <u>578,712</u>                  | <u>578,722</u>                  | <u>41,310,000</u>               | <u>544,422</u>                    | <u>45,985,245</u>      |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>  | <u>6,909,770</u>               | <u>-</u>                     | <u>21,585,000</u>             | <u>10,653,292</u>               | <u>19,473,739</u>               | <u>10,763,659</u>               | <u>463,200</u>                    | <u>69,848,660</u>      |
| <b>សរុបគំណត់សាច់ប្រាក់ងាយស្រួល</b> | <u>5,727,773</u>               | <u>(263,190)</u>             | <u>20,056,798</u>             | <u>10,074,580</u>               | <u>18,895,017</u>               | <u>(30,546,341)</u>             | <u>(81,222)</u>                   | <u>23,863,415</u>      |

**29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**(ច) ការគ្រប់គ្រងដើមទុន**

**(i) បញ្ញត្តិដើមទុន**

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវបទបញ្ញត្តិនានា និងតម្រូវការដើមទុនរបស់ធនាគារជាតិ។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាឲ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយ នឹងប្រាក់បម្រុងកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ធនាគារបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ។

**(ii) ការបែងចែកដើមទុន**

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិត ភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

**30. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ**

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់កត្តាសារវន្តលើ ការវាយតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ។ តម្លៃសមស្របត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

កវីបោលីយកណ្តាល

អគារលេខ ៩-១៣ ផ្លូវលេខ ៧ សង្កាត់ ចក្ខុមុខ  
ប្រអប់សំបុត្រ ១៤១០ ភ្នំពេញ កម្ពុជា

ទូរស័ព្ទ : ៨៥៥ ២៣ ២២០ ៨១០ / ៨៨១

ទូរសារ : ៨៥៥ ២៣ ២២៤ ៦២៨

អ៊ីម៉ែល : [admin@rdb.com.kh](mailto:admin@rdb.com.kh)

[info@rdb.com.kh](mailto:info@rdb.com.kh)

គេហទំព័រ : [www.rdb.com.kh](http://www.rdb.com.kh)

